

※ព្រះកំណាន់ (王の側室に対する称号)
 (←最下級. →ចៅថង).

※ស្រីកំណាន់ 愛人. 恋人. 隠し女.

កំណាព្យ [kɑmna:p] (<កាព្យ) (名) 詩. 韻文. កំណាព្យដប់ប្រាំ 10 行詩.

※កំណាព្យវាយ 散文詩.

※វែតន់កំណាព្យ 詩を作る.

※លើកកំណាព្យ 詩を作る.

※លើកជាប់កំណាព្យ 韻文で書く.

※លេងកំណាព្យ 詩で文通する.

កំណារ [kɑmna:] (<ការ) (名) ① 防御. 防御物. ② お守り. 護符.

កំណិន [kɑmnən] (<កិន) (名) ① 挽くこと. ② (ローラーなどで砂利をつぶして固めると).

កំណួច [kɑmnuc] (<កួច) (名) ① 結んだもの. 結び目. ② 結ぶこと. ③ 渦. 渦巻き. ③ 隠された裏の動機.

※លាក់កំណួច 恨み/思い/考え/本心/裏面の動機を隠す.

កំណើត [kɑmnaət] (<កើត) (ok. កាណេត) (名) ① 生まれる/生じること. 発生. 誕生. ② 起源. ③ 生れ. 家柄.

※កំណើតវង្ស 家柄.

※កំណើតឧបាយ 四生 (= 仏教での生物の生れかた 4 種. ជលាពុជ: 「胎生」, អណ្ណជ: 「卵生」, ឧបបាតិក 「化生. 阿修羅, 天や地獄の生物などのように親からではなく過去の業により自然に生まれるもの」, សំសេទជ: = សំសេទជ 「湿生. ノミなどのようにほこりや湿気から生まれるもの」).

※ខួបកំណើត → ថ្ងៃខួបកំណើត 誕生日 (← 毎年回ってくる. → ថ្ងៃកំណើត).

បុណ្យខួបកំណើត 誕生日パーティー.

※ចាប់កំណើត ① 生じる. 生れる. 発生する. 発祥の(地). ② 胎内に宿る.

※ឆ្នាំកំណើត 生れた年.

※ជីវិតកំណើត = ជីវិតជាតិ. 前世のことを覚えていて.

※វង្សកំណើត (物事の) 起源. 出身. 素性. (クメール) 系(タイ人).

※វង្សកំណើតពាក្យ 語源.

※ថ្ងៃកំណើត 誕生日 (← 毎年回ってくるものではなく実際に生れた日. → ថ្ងៃខួបកំណើត).

※ទីកំណើត 出生地.

※ឆ្មេញកំណើត ① 乳歯. ② (義歯でない) 本当の歯.

※នាមកំណើត 名 (← 「姓」 に対して).

※បណ្តឹងកំណើត 出生届.

※ប្តឹងអំពីកំណើត 出生を届け出る.

※ប្រទេសកំណើត ① 生国. ② 母国.

○ ពីកំណើត ① 生れて以来. ② 生れつきの. 先天的の. មានពីកំណើត 生れつきの. មានភាសាស្រ្តពីកំណើត 生れつき才能がある.

△ អចលនវត្ថុពីកំណើត (そのもの本来の性質からの不動産) (← 土地, 家屋など).

※ភាសាកំណើត 母語.

※ភូមិកំណើត 生れ故郷.

※ភ្នាក់កំណើត 自分が生れた時の状態を思い出す (= 調子にのらない. 慎む).

※*ကွေ့ကံဇိက* 蝶が自分が虫であったことを
忘れる (=昔の自分を忘れて思い上がる)。

※*မာဒကံဇိက* 運のいい。何でもうまく行く。

※*ယကံဇိက* この世に生れる。胎内に宿る。

※*ယောဒယကံဇိက* 生れ変わる。転生す
る。

※*လကံဇိက* 生れた時からある髪。

※*လာဂိဒိကံဇိက* 出生証明書 (←日本の
戸籍に相当する)。

※*လျှော်ဂါကံဇိက* (ယုံの中の出生を記録
しておく帳簿)。出生簿。

※*လံပုတြကံဇိက* 出生証明書。

※*လျှော်ကံဇိက* ①脳味噌の／どこか足りぬ
(←早産の故と信じられている)。②やり遂げ
る能力がない。

※*လှေကံဇိက* 故郷。出身地。出生地。

※*မရွံကံဇိက* 生殖器官。

※*မရွံကံဇိက* (→見出し語*မရွံကံဇိက*の中)。

※*မရွံကံဇိက* →*မရွံကံဇိက*。

※*မရွံကံဇိက* →*မရွံကံဇိက* (子供
や部下を叱る語)。しょうのない奴。役立たず。

※*မာဒမံကံဇိက* =*မာဒမံကံဇိက*。胎便。か
にはば。

○*မရွံကံဇိက* ①何もできない。何をやって
もだめな。②進歩しない。 *မရွံကံဇိက*
ကံဇိက (条件がそろっているのにできない
人)。役立たず。だらしない人。

※*မရွံကံဇိက* 生れつきの性格／幸運。

※*မရွံကံဇိက* →*မရွံကံဇိက*
=*မရွံကံဇိက*。

※*မရွံကံဇိက* 生れさせる。

ကံဇိက [kəmnaən] (<ကံဇိက) (名) ①増加。
②進歩。

ကံဇိကလ [kəmnaəl] (<ကံဇိကလ) (名) ①浅瀬。
②下に入れたもの。

ကံဇိကရွံ [kəmni:əŋ] (<ကံဇိကရွံ) (名) ①掻
き集めたもの (←散らばっているものを)。②
掻き集めること。

ကံဇိကဇိက [kəmni:ək] (<ကံဇိကဇိက) (名) ①従
おうとしないこと (←強情で。怠け者なので)。
②怠けること。

※*မာကံဇိကဇိက* 怠け者。強情者。

ကံဇိကရွံ [kəmni:ə] (<ကံဇိကရွံ) (名) ①掻き
集めること (←棒のようなもので)。②掻き集
めたもの。③残り物。屑。

ကံဇိကရွံ [kəmni:əw] (<ကံဇိကရွံ) (名) 足でし
がみつこと。

ကံဇိကရွံလ [kəmni:əh] (<ကံဇိကရွံလ) (名) ①
はねのけたもの。叩き落としたもの (←松明の
灰など)。②はねのけること。叩き落とすこと
(←松明の灰など)。

ကံဇိကန [kəmni:h] (<ကံဇိကန) (名) ①掻くこと
(←指の先などで)。②掻いて落ちたもの。③
掻いて落ちること。

ကံဇိကန [kəmnae] (<ကံဇိကန) (名) ①校正刷り。
②校正したゲラ。③訂正した箇所。

ကံဇိကန [kəmnaen] (<ကံဇိကန) (名) ①召集
(←兵の)。動員。徴兵。徴募。徴発。②召集
／徴兵された人々。徴発されたもの。(形) 召
集／徴募／徴発された。

※*ကံဇိကနကံဇိကန* 兵の動員。 *ပာဏာဏာ*
ကံဇိကနကံဇိကန 兵の動員解除を行う。

※*កូនកំណែន* 召集兵。

※*ជាប់កំណែន* = *ត្រូវកំណែន*. 召集される。

召集に引掛かる。

※*ត្រូវកំណែន* = *ជាប់កំណែន*.

※*មនុស្សកំណែន* 徴用された人。

※*រមកំណែន* 徴募官。徴兵官。

កំណោង [kəmnaoŋ] (<*កោង*) (名) ①湾曲

しているもの/所/部分。②湾曲。

កំណោត [kəmnaot] (<*កោត*) (名) 尊敬。

畏怖。

កំណោន [kəmnaon] (<*កោន*) (名) ①庇護

してくれるもの/人。②庇護。保護。

កំណាវ [kəmnao] (<*កាវ*) (名) ①髪を剃

ること。②髪を剃る人。③髪を剃った頭。④髪を剃った頭の人。

កំណាស [kəmnaoh] (<*កាស*) (名) ①削

り取る事。②削り取ったもの/跡。③削り取って跡/印をつけること。④削り取って跡/印をつけたもの。

※*ហួសកំណាស* 限度を越える。

កំណោះ [kəmnaəh] (<*កោះ*) (名) ①召喚。

②召喚された人。③差し押さえられた物/動物。

កំទក់ [kəmt'əʔ] ①=*កម្ពក់*。②=*វិសុណាបនិក*。

កំទរ [kəmtə:] = *កម្ពរ*。

កំទារ [kəmtiə] = *កម្ពារ*。

កំទថ [kəmtɛc] = *កម្ពថ*。

កំនួច [kəmnurɔc] (*កំណួច*が正しい)。

កំនៀរ [kəmnirə] (*កំណៀរ*が正しい)。

កំបង់ [kəmbəŋ] = *កម្ពង់*。

កំបង់ [kəmpəŋ] (*កំបង់*の俗)。

កំបាក់ [kəmbaʔ] (<*បាក់*) (蔑) (名) ①折れ

た/壊れたもの。②手足の折れた人。(形) 折れた(手。足)。壊れた(舟)。

រដីង *កំបាក់* 折れた足。

មនុស្សកំបាក់ *រដីង* *មាង* 片足の折れた人。

កំបាំង [kəmpa:ŋ] (形) 広い。平たくて大きい

(葉。耳。顔)。(名) ①(呪)金銭。②=

ឡាយ = *ចំបក* *បារាំង*。(木) シクンシ科

モタマナ属モタマナ, *Terminalia catappa*

(S) (H)。

កំបាត [kəmpa:t] (<*បាត*) (形) 薄くのばさ

れた。薄べらな。薄くて平らな。(踏まれて) 平べったくなった。

※*រដីង* *កំបាត* → *សត្វ* *រដីង* *កំបាត* (水か

きのある足をもつ動物)。

កំបាប [kəmba:p] (<*បាប*) (名) 罪を犯した

/犯す人。罪深い人。悪人。(形) 罪深い。罪の多い。

កំប៊ុក *កំប៊ុក* [kəmpək kəmpək] (cf. *រ៊ុប៊ុក* *រ៊ុប៊ុក*) (形) ①こまごました。些細な。それ

程大切でない。がらくたの。(←個体そのものが価値がない)。②一様でなく色々なものが混ざっている。種々雑多な。

※*កំប៊ុក* *កំប៊ុក* *ច្រើន* *យាង* 種々雑多な。

○*ការ* *កំប៊ុក* *កំប៊ុក* 些細なこと。 *ប្រិត* *ប្រៀប* *សព្វ* *បើ* *ការ* *កំប៊ុក* *កំប៊ុក* 細かな

ことにうるさい/こだわる。

※*ការ* *នារ* *កំប៊ុក* *កំប៊ុក* 雑用。

※*របស់* *កំប៊ុក* *កំប៊ុក* = *វត្ថុ* *កំប៊ុក* *កំប៊ុក*。

※*រឿង* *កំប៊ុក* *កំប៊ុក* つまらぬ/些細な/細かな

な/どうでも良い/くだらぬこと。

※*វត្ថុ* *កំប៊ុក* *កំប៊ុក* = *របស់* *កំប៊ុក* *កំប៊ុក* 。

らくた。つまらぬもの/こと。

កំប៉ិត [kəmpə:t] (<ប៉ិត) (形) ぎゅっと固く締めた。きちきちの(服)。びったりした。

※ចង·ក្បួន·កំប៉ិត (サンボットを禪のように後ろに端折って短くする)。

※ស្លឹក·ត្រចៀក·កំប៉ិត → ជើង·ទេញ·ធ្មេញ·ល្អិត·(ស្លឹក·ត្រចៀក·កំប៉ិត·ដំណើរ·បើល·បាល) 脚が異常に短く、歯が小さく、耳たぶが平たく、身体を揺すりながら歩く(人) (←このような人は頭が良くて賢いが、少しずるくて言うことはあてにならないとされている)。

កំប៉ក [kəmpək] (名) (小さな壺)。(エ) → កំប៉ក·កំប៉ក。

※កំប៉ក·ស្រា 銚子。徳利。

កំប៉ង [kəmpəŋ] (cf. t. ក្របីង : krapəŋ) = កំប៉ង (俗)。(名) 缶。ដាក់·កំប៉ង 缶に入れる。

※កំប៉ង·ទឹក·រោង·រោង CONDENS MILK の缶。

※ទឹក·រោង·រោង·កំប៉ង 缶詰のCONDENS MILK。

※បើក·កំប៉ង → ប្រដាប់·បើក·កំប៉ង 缶切り。

※ម្ហូប·កំប៉ង 缶詰の食品。

※សំបក·កំប៉ង 空き缶。

※អាហារ·កំប៉ង 缶詰 (←アスパラガスの缶詰のように縦長のもの)。

កំបុត [kəmpət] (形) ①先端が切断された。切れて短くなった(腕。足。尾)。②袖無し。

③ぶっきらぼうな(言葉)。

※កំបុត·កំបុយ ぶっきらぼうな(話し方)。

និយាយ·កំបុត·កំបុយ ぶっきらぼうに言う。

※កំបុត·ច្រមុះ (魚)。

※កំបុត·ឆ្មុយ 先端が切れてぼつんと立っている(←木など)。

※កំបុត·ដៃ 腕の切れている。腕/袖のない。

△អាវ·កំបុត·ដៃ ノースリーブのシャツ/ブラウス。

※កំបុត·ត្បូង ①→ទីង·កំបុត·ត្បូង かんかんになって怒る。②→ខ្យល់·កំបុត·ត្បូង = (ខ្យល់)·ព្យុះ·កំបុត·ត្បូង。旋風。竜巻。つむじ風。

※ឆ្មើយ·កំបុត ぶっきらぼうに短く答える。

※ជុំ·កំបុត 行き止まりの道。袋小路。

※សុខ·កំបុត ①短くぶっきらぼうな(話し方)。②浅い(考え)。

កំបុយ [kəmpəi] (エ) → កំបុត·កំបុយ。

កំប៉ល [kəmpəl] (形) 大きくて/太って背の低い。太くて丸くて短い。ធំ·កំប៉ល 太って背が低い。

កំប៉ត [kəmpət] (名) ①=ជុំ·(សក់) = មាលី。(子供の頭に一部分だけ残しておいた髪) (←これを切る時にはお祝いをする)。②小さな藪。

កំបូរ [kəmpəw] (形) ①見ただけで恐ろしくなるような(物。顔)。②突き出した(口)。

※មាត់·កំបូរ → ធ្មេញ·មាត់·កំបូរ ふくれっ面をする。

※រើម·កំបូរ (なぐられて)腫れ上がった(口)。

កំប្រញ [kəmpəɲ] (形) 限度を越えて短い。短かすぎる。(縮んで)短くなってしまった(服)。

※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** とても/異常に短い。ミニ
(スカート)。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** → **ᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** (膝ざり
ざりまで見せるサンボット) (←エロチックに
見せるため普通の女性は使用しない)。
ᠠᠵᠢᠴᠤᠰᠤ [kəmpɛ:ŋ] (<**ᠠᠵᠢᠴᠤᠰᠤ**) (形) 大きく出っ
張っている。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** でぶの。太った。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** ①出た腹。②(病気で)ふくれ
た腹。
ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ [kəmpɛ:w 'a:re:w] (エ) →
ᠰᠤᠨᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ。
ᠠᠵᠢᠴᠤᠰᠤ [kəmpɛh] (ok. kəmpɛh?) = **ᠠᠵᠢᠴᠤᠰᠤ**
 (俗)。(形) ①大きくて短い。②広くて浅い
(容器)。(名) ①大きくて短い物。②(箆)
(←浅い)。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** = **ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ**。(ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤより
やや下品)。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** = **ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** = **ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** =
ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ = **ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** = **ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** =
ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ。尻へた。臀部。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** とても浅い。
ᠠᠵᠢᠴᠤᠰᠤ [kəmbaek] (<**ᠠᠵᠢᠴᠤᠰᠤ**) (名) 割れた破
片/もの。(形) 割れた。ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ 割
れた皿。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** → **ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ**。
ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ。ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ (?)。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** (楽器)。
ᠠᠵᠢᠴᠤᠰᠤ [kəmpaet] (cf. **ᠠᠵᠢᠴᠤᠰᠤ**) (形) 平べ
たい。(名) = **ᠠᠵᠢᠴᠤᠰᠤ**。(木) (←根を張るの
で岸に植えて岸の崩落を防ぐ)。

※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** べっちゃんこの。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** 平たい顔。
ᠠᠵᠢᠴᠤᠰᠤ [kəmpaok] (形) 出っ張った。
ᠠᠵᠢᠴᠤᠰᠤ [kəmpaŋ] (<**ᠠᠵᠢᠴᠤᠰᠤ**) (形) (蔑) 出っ
張った(腹)。ふくれた(←物が中に入って)。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** でぶの。太った。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** ビール腹。
ᠠᠵᠢᠴᠤᠰᠤ [kəmpaɔi] (名) = **ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ**。
 (周囲を剃り一部分だけ残した髪)。弁髪。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** 中国人の弁髪。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** 鳥の冠毛。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** = **ᠠᠵᠢᠴᠤᠰᠤ**。
ᠠᠵᠢᠴᠤᠰᠤ [kəmbao] (名) 石灰。ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ
石灰を塗る。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** 消石灰。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** (モルタル?)。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** (石灰岩からつくった石灰)。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** = **ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ**。焼石膏
(?)。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** モルタル。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** (→**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ**)。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** 生石灰。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** (貝殻を焼いて作った石
灰)。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** 漆食。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** = **ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ**。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** 石灰を焼く炉。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** ①モルタルを塗る。②キンマ用
の石灰を細かく砕く。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** 左官。モルタル塗り工。
 ※**ᠠᠵᠢᠴᠤᠰᠤᠨᠠᠵᠢᠴᠤᠰᠤ** カルシウム。

※**គ្រឿងកំបោរ** 石灰箱(←キンマ用の)。
※**ថ្នាំកំបោរ** 漆喰。
※**ថ្មកំបោរ** 石灰石。石灰岩。
※**ទឹកកំបោរ** →**ថ្នាំទឹកកំបោរ** 石灰塗料。
※**ទឹកកំបោររង** (ウコンを入れて赤くした石灰を水に入れて放置し沈澱させた上澄み液)。

※**ប្រកកំបោរ** モルタルをぬる。
※**ប្រអប់កំបោរ** (キンマ用の石灰入れ)。
※**ពោតកំបោរ** (食べ物)(←トウモロコシの実を石灰水につけてから洗い落とし、ゴマや砂糖をかけたもの)。

※**វិល្លីកំបោរ** (植)トケイソウ科, *Adenia cardiophylla* (S)。

※**សិលាកំបោរ** = **សិលាចុណ្ណិយ**。石灰岩。

※**អកកំបោរ** ①(キンマの石灰を入れる小さな器)(←銀や真鍮製)。②(→**ចាក់ទឹកដួង**)。

កំបាំង [kɔmbaŋ] (<បាំង) (動) ①遮蔽して見えなくする。②秘密にする。(形) ①目に触れないようにしてある。②秘密の。(名) ①遮蔽物。②秘密。 **ដោយកំបាំង** 秘密に。こっそり。隠れて。 **សេចក្តីកំបាំង** 秘密。

※**កំបាំងឆ្មៃ** 絶縁体/材。

※**កំបាំងដៃ** 盾。

※**កំបាំងនឹងភ្នែក** 目から隠す。 **មិន**。

កំបាំងនឹងភ្នែក 目から隠すことはできない。

※**កំបាំងមុខ** ①顔を見えなくする。②隠れる。

※**គ្របកំបាំង** (秘密/事件を) 覆い隠す。覆って隠す。秘密にする。

※**ន័យកំបាំង** 隠された意味。暗示。ほのめかし。

※**ពាក្យកំបាំង** 秘密の語。暗号。

※**លាក់កំបាំង** 秘密にする。隠す。表面に表れていない(意味)。

※**វិការកំបាំង** 表面に現われていない内部の欠陥/瑕疵(←見ただけでは買い手が気付かないもの)。

※**ស្នាត់កំបាំង** 秘密の。

※**អាថ៌កំបាំង** ①(勉強/研究しても)わからないこと。②(彼女/大自然/事件/成功の)秘密。③神秘的な。④秘密の。

កំប្រឹង [kɔmpriŋ] (エ) → **ភ្នំកំប្រឹង**。

កំប្រក [kɔmprok] (名) (リス)。

※**កំប្រកក្រហម** (កំប្រក)。

※**កំប្រកខ្ចី** (កំប្រក)。

កំប្រៀវ [kɔmpriəw] = **កំប្រវ**。

កំប្រវ [kɔmpre:w] (形) = **កំប្រៀវ**。血色も悪くやせ細った。やせて弱々しい。

កំប្រាន [kɔmpraŋ] (名) (籠)(←持つところがあり買物などに使用)。

※**កំប្រានយូរ** 手さげ籠/靴。

※**សំពត់កំប្រាន** スカート。

កំប្រាន [kɔmpraon] (形) 小さく縮こまった。

おどおどした。しょんぼりした。元気がない。

(←座っている様子など)。少し震えている

(←怖くて。寒くて)。

※**កំប្រានៗ** (ៗ = **ប្រាន**) とても**កំប្រាន**。

កំប្រាយ [kɔmprai] (名) = **សំព័រ**。(植)

クワ科バンノキ属, *Artocarpus sampor* (S)。

កំប្រង [kɔmp'loŋ] (形) 非の打ち所がなく美しい(顔)。

おとなしくて素直で美しい(女)。

(名) 非の打ち所がなく美しい物/人(←呼び

掛けにも使用)。

※**လှဲကံဗွမ်** かわいくてきれいな。

ကံဗွမ် [kəmp'ləm] = **ကံဗွမ်**。

ကံဗွက [kəmp'lok] (名) (鳥) (←ハトに似ている)。

ကံဗွဇ [kəmp'lo:c] (形) いびつな。

※**ကျွလကံဗွဇ** 顔面のわりに頭の小さい。

ကံဗွ [kəmp'le:] (f. complet) = **ကံဗွ**。(形)

既製の。(名) (服) ~着。 **မာဒ်·မိ·ခ**·

ကံဗွ スーツ1着。

※**စာ·မာဒ်·ကံဗွ** 既製服。

ကံဗွမ် [kəmp'laeŋ] (<လေမ်, cf. **လေမ်**, **ပြိုင်စွမ်း**) (動) ふざける。ふざけて笑わせる。
(名) ふざけ。 **ဒီယာယ·ကံဗွမ်** 冗談を言う。

※**ကံဗွမ်·လောက** どたばた喜劇。

※**ကံဗွမ်·လောက·လောက** おどける。

※**ကံဗွမ်·ဇာကံ·ကွက** ခုခံခွင့်。おどける。

※**ကံဗွမ်·လေမ်** ခုခံခွင့်。 **ဒီယာယ**·

ကံဗွမ်·လေမ် 冗談/ジョークを言う。

※**ကံဗွမ်·လာပ** = **ကံဗွမ်·လှေက**。

※**ကံဗွမ်·လှေက** = **ကံဗွမ်·လာပ**。下手な/おも
しろくないふざけ。

※**မဒ်လှေကံဗွမ်** コメディアン。

※**လှေကံဗွမ်** 漫画。コミック。風刺画。

※**လှေကံဗွမ်** ①冗談。ジョーク。ギャグ。

②漫画。コミック。③喜劇。コメディ。

※**လှေကံဗွမ်** 喜劇。

※**လှေကံဗွမ်** 漫画本。コミック。

※**မဒ်ကံဗွမ်** 喜劇役者。

ကံဗွက [kəmp'laok] = **ကံဗွက**。(名) (植)

ミズアオイ科ミズアオイ, **Monochoria**

hastata, မိဂါဗျ။ မိဒအအိကဟတိဆူဝမ္မာ
တိဆူဝ, **Eichhornia crassipes** (S)。(←
花と葉は食用になり、茎は紐を作る)。

※**ကံဗွက·ကံဗွ** = **ကံဗွက·ကံဗွ**。アオイ科シマ
イチビ, **Abutilon indicum** (S)。

ကံဗွက [kəmp'ət] (<ကံဗွက) (形) (蔑) 夫を裏
切っている。密通/浮気をしている(←女)。

ကံဗွမ် [kəmp'aeg] (t. ကံဗွမ် : kəmp'ɛ:ŋ <
ကံဗွမ်)。 = **ကံဗွမ်**。

ကံဗွလ [kəmp'ael] (ɛ) (<ကံဗွလ?)。 =
ကံဗွလ。 → **ကံဗွ**·**ကံဗွလ**。

ကံဗွ : [kəmp'ɛh] (<ကံဗွ) (名) 役立たず。

※**မဒ်လှေကံဗွ**·**ကံဗွ** = **မာ·ကံဗွ**。役立たず。ろ
くでなし。人間の屑。(←本当に文字通り役に
立たない)。

※**မာ·ကံဗွ** = **မဒ်လှေကံဗွ**·**ကံဗွ**。

ကံဗွမ် [kəmp'ləm] (<ကံဗွမ်) = **ကံဗွမ်**。(形) 少
し出て/見えている(←少し可愛い感じ)。

※**ကံဗွမ်·၅** (၅ = ကံဗွမ်) とても^①ကံဗွမ်。

ကံဗွမ် [kəmp'liəŋ] = **ကံဗွမ်** (俗)。(名)
頬。

※**မဒ်·ကံဗွမ်** 平手で頬を叩く。

ကံဗွမ် [kəmp'liəw] (名) (魚) (←粘液を
持つ)。

ကံဗွမ် [kəmp'le:h] (形) やせて/病気で(腹
だけ)突き出た。 **ကံဗွမ်·ကံဗွမ်** (病気な
どで) 腹のふくれた。

ကံဗွက [kəmp'laok] = **ကံဗွက**。

ကံဗွ [kəmp'ə:] (ɛ) → **ကံဗွ**·**ကံဗွ** = **ကံဗွ**·
ကံဗွ。

កំពក [kɑmpɑ:k] (<ពក) (形) (蔑) 瘤の

ある/できている。ក្បាល·កំពក 瘤のできた頭。

※ក·កំពក 瘤/甲状腺腫のできた首。

※កំពឹក·កំពក = កំពឹក·កំពុវ, 凸凹した。瘤だらけの。(កំពឹក·កំពកを多用)。

កំពង់ [kɑmpɑːŋ] (ok, kamvan) (名) (川や

池に下りて行くようになっている所)。舟着き場。港。(エ) = កម្ពង់, → កម្ពង់·កម្ពង់。

※កំពង់·កំពង់ 港。波止場。

※កំពង់·ចម្រង់ 渡し場(←渡し舟のための)。

※កំពង់·ចាម (州名) コンボンチャム。

ខេត្ត·កំពង់·ចាម コンボンチャム州。

※កំពង់·ឆ្នាំង (州名) コンボンチナン。

ខេត្ត·កំពង់·ឆ្នាំង コンボンチナン州。

※កំពង់·ដ = កំពង់·ទូក·(ដ)。

※កំពង់·ត្រឡាច (コンボンチナン州の郡名)。

※កំពង់·ត្រាច (カンボート州の郡名)。

※កំពង់·ទឹក (水へ降りていく所)。

※កំពង់·ទូក·(ដ) = កំពង់·ដ, 舟着き場(←単なる自家用も商売の渡し舟用も)。渡し場。

※កំពង់·ធំ (州名) コンボントム。ខេត្ត·

កំពង់·ធំ コンボントム州。

※កំពង់·វែង 港(←大きい)。

※កំពង់·វែង·ជ្រក 避難港。

※កំពង់·វែង·រួច·ពន្ធ = កំពង់·រួច·ពន្ធ, 自由港。

※កំពង់·វែង·អន្តរ័ន្ធ 母港。船籍港。

※កំពង់·វែង·អន្តរជាតិ 国際港。

※កំពង់·វែង·អាកាសចរណ៍ 空港。

※កំពង់·រួច·ពន្ធ = កំពង់·វែង·រួច·ពន្ធ。

※កំពង់·វែលឺ (コンボンチナン州の郡名)。

※កំពង់·លំរេង 船の母港。

※កំពង់·សៀម (コンボンチャム州の郡名)。

※កំពង់·សោម コンボンソム市(=唯一の海港。別名はシハヌークビル)。

※កំពង់·ស្ទឹង (州名) コンボンスプー。ខេត្ត·

កំពង់·ស្ទឹង コンボンスプー州。

※កំពង់·ស្វាយ (コンボントム州の郡名)。

※កំពង់·អត់·ពន្ធ 自由港。

※រើង·កំពង់ ① = ថ្ម·រើង·កំពង់, 市価。② 市価のリスト。

※បញ្ចុះ·កំពង់ ① (葬式の時に) 死者の供養のために僧にものを差し上げる(←森の樹の枝に掛けて置くという形式で献じる)。② (下品) 飽きることなくいつまでも下品に食べる/飲む。

※បាក់·កំពង់ ① (ある特定の店の) 得意客/いき客になる。② 値段が上がりも下がりもしない。

※ស្គាល់·កំពង់ → លើក·ច្រវ៉ា·ស្គាល់·កំពង់ 權を上げるからには先に泊まる所(=目的地)を知っている。

កំពត [kɑmpɑ:t] (名) ① (ក្រពត) 的俗)。② (州名) カンボート。

※ខេត្ត·កំពត カンボート州。

※ទ្វារ·កំពត (កំពត市の近くの地名)(←両側から山が迫っている)。

កំពប់ [kɑmpɑp] (cf. ខ្ញុំក) (動) ① こぼす

(←うっかりして米/水を)。② こぼれる。

កំពប់·ទឹក 水をこぼす(←うっかり)。

អង្ករ·កំពប់·ខ្លាយ 米がこぼれて散らばって

いる。

※*កំពង់លើ* → *ស្រះកំពង់លើ* 嫌だと思
と必ずそれに出会う。

កំពង [kəmpə:ɨ] (名) いつもすぐにふいと怒
る人。(形) (<ពង)。片一方だけ突き出た。

កំពង [kəmpə:ɨ] = *កម្ពុល*。

កំពង់ [kəmpə:ɨh] = *កម្ពស់*。

កំពាង [kəmpirəŋ] (<ពាង?) (形) ①上よ
りも横に大きい。横に大きく広がった。②大き
くて不格好な(←特に横に広がった)。 *មង*·
កំពាង 横に広がった顔。

※*ធំ*·*កំពាង* → *មង*·*ធំ*·*កំពាង* 丸くて大きい顔。
太った顔。

※*រីក*·*កំពាង* 完全に開花する。

កំពាញ [kəmpirəŋ] (形) ①大きくて力のある。
②太って可愛い。 *មង*·*កំពាញ* 大きくて丸
い顔。

កំពាយ [kəmpirəi] (名) 土の山(←虫の穴の
口に盛り上がったもの)。

※*កំពាយ*·*លាមក* あちこち脱糞してある糞塊。

កំពឹ·*កំពួន* [kəmpɨ: kəmpu'on] (形) めちゃく
ちゃの。いい加減な。

កំពឹក [kəmpɨ:k] (形) 凸凹した。

※*កំពឹក*·*កំពឹក* = *កំពឹក*·*កំពួន*。凸凹した。瘤だ
らけの。(*កំពឹក*·*កំពឹក* を多用)。

※*កំពឹក*·*កំពួន* = *កំពឹក*·*កំពឹក*。

កំពឹន [kəmpɨ:ŋ] (ok. *karvɨn*) (名) ①=
ត្រីវីន = *រឹវីន*。(クモ)トリクイグモ科トリ
クイグモ, *Melopocus albostratus*, ៧៤。

Chilobrachys paviei (H)。(←大きくて地
中に住む)。②(ココヤシやサトウヤシの実が

発芽した後、その根の部分が汁が無くなって白
く固まったもの)(←食べられる)。

※*កំពឹន*·*ត្រី* (よく出っ張っていてセクシーな
尻)。

※*កំពឹន*·*ដួង* ①ココヤシの*កំពឹន*。②モグラ科
モグラ, *Talpa klossi*, ៧៧。③(動物)(テ
ン?)。④=*សំបក*·*រឹច្រើម*。(植)ウルシ科
ヤマソヤ属, *Buchanania sapida*, または *gluta* ?
(S)。

△*សំពត់*·*កំពឹន*·*ដួង* (布)(クレープ?)。

※*កំពឹន*·*ថ្លើម* (*ថ្លើម* の水が入る部分)。

※*កំពឹន*·*ពួយ* (水草)アカバナ科ミズキンバ
ナ, *Jussiaea nepens*, ២៧៧៧。アカバナ科
チョウジタデ属, *Ludwigia adscendens* (S)。
(←食べられる)。

△*ដំ*·*កំពឹន*·*ពួយ* (植)キョウチクトウ科ニチ
ニチソウ属ニチニチソウ, *Catharanthus*
roseus (S)。

※*កំពឹន*·*ពួយ*·*លើ* (水草)(←食べられる)。

※*កំពឹន*·*ពួយ*·*អំពា* (水草)(←食べられ
る)。

※*កំពឹន*·*រាជ* (植)センダン科, *Sandoricum*
indicum (S)。

កំពឹត [kəmpu:t] = *ត្រីវឹត*。

កំពឹស [kəmpu:h] (名) ①(ok. *karvis*: 人
名)。(エビ)モエビ, *Carina* sp. (←淡水
産の小さいエビ)。②(ニンニクの)1粒。
(ミカンの実のいくつかに別れた)1袋。③
(ミカンの1袋の中の細い小さい)1筋。

※*កំពឹស*·*រឹត្រី* 干しモエビ。

※*កំពឹស*·*ខ្លីម*·*ស* ニンニクの1片。

※**ខ្នងកំពឹស** ①背中の曲がった。猫背の。②背

中を曲げて一生懸命働いている。

※**ដក់កំពឹស** (発酵させたモエビ)。

※**សម្បូរកំពឹស** ①→ជាប់រាយាសដូចសម្បូរ

កំពឹស 次々に数珠つながりになって。②→

រាយាសដូចសម្បូរកំពឹស ぐちゃぐちゃな。

កំពុក [kɑmpuk] (<ពុក) (形) (蔑) 朽ちて

ぼろぼろになった。

※**ធ្មេញកំពុក** 虫歯。味噌っ歯。腐食した歯。

កំពូង [kɑmpuŋ] (連用) (ok. karvovn). ~

しつがある。~しているところである。(形)

盛り上がった。山盛りになっている。凸形/凸

面の。 **វេលាកំពូងភ្នំនឹងគ្នា** お互いに

訴訟をしている期間。 **សួរសុខទុក្ខមិត្ត**

ដែលកំពូងឈឺ 病気の友人を見舞う。

បាយកំពូងចាន 皿に山盛りの飯。

※**កំពូងកណ្តាល** 中程がふくれた(柱)。

※**កំពូងវៃត** ~ まさに~しつがある/~してい

る。 **កំពូងនិយម** 流行している。 **ដែលត**

កំពូងនិយម 現在流行中の。

※**កំពូងប្រតិបត្តិ** (法律が) 施行されている。

※**កំពូងពេញ** → **វ័យកំពូងពេញ** 人生の

盛り。壮年。

※**កំពូងពេញពាល** 遊び盛りの(少年。少

女)。

※**កំពូងរកឈ្មោះ** 発情している(←雌が)。

※**កំពូងលក់** 営業中。

※**កំពូងឡើងក** 若い盛りの(牛)。

※**កំពូងអនុវត្ត** 現行の(法律)。

※**ថ្នល់កំពូង** 丸ほちゃにふくれた頬っぺた。

※**ពេញកំពូង** 山盛りの。

កំពូល [kɑmpul] (形) 不機嫌な顔をしている。

កំពូលមុខ 不機嫌な顔をする/になる。

កំពូក [kɑmpu:k] (cf. ពុក) (名) ①(盛り

上がった/上げられたもの)。~の山。(←

ពុកより大きい。前からすでにできた/あ

ったもの)。②(肺。前頭)葉。(形) 盛り上が

た。 **កំពូកដី** 土の山。

កំពូជ [kɑmpu:c] (<ពូជ) (名) (蔑) 種族。

家系。家柄。身分。~のような奴。

កំពូល [kɑmpu:l] (名) ①(山の) 頂上。(木

/屋根の) てっぺん。(塔の) 先端。②(比)

一番すぐれたもの。絶頂。頂上(会談)。(幸

福の) 極み。 **កំពូលក្បាល** 頭のてっぺん。

※**កំពូលទ្រាំង** (植)。

※**កំពូលនគរ** 王。

※**កំពូលបាយ** ①(植) クスノキ科ハマビワ属、

Listea sebifera (S)。②=**ម្រក្បាលទឹក**=

ស្វាយគគីត。(植) (S)。

※**កំពូលលះដួង** 最愛の人。恋人。(←呼び

掛け)。

※**កំពូលភ្នំ** 山頂。

Δជួរកំពូលភ្នំ 稜線。

※**កំពូលមុម** 角{かく}の頂点。

※**កំពូលរាស្ត្រ** 王。

※**កំពូលសាជីមូល** 円錐の頂点。

※**កំពូលស្រី** 最高の女性。

※**កំពូលអាចម៍** (虫) フンコロガシ。

※**បារាំងកំពូល** = **បារាំងយត**。(幾層にもな

ている屋根つきの火葬台)(←貴人用)。

※**មុខកំពូល** (カンダル州の郡名)。

※សន្តិសិទ្ធ·កំពូល 頂上会談。
 កំពូល [kɑmpuːon] (エ) → កំពិ·កំពូល。
 កំពូរ [kɑmpuːo] (<ពូរ) (形) (足の血管が浮きでたりして、傷が多くて) 紐を巻き付けたような跡のある。
 ※កំពិក·កំពូរ = កំពិក·កំពិក。凸凹した。瘤だらけの。(កំពិក·កំពិកを多用)。
 ※ជើង·កំពូរ (まるでロープを巻き付けたかのように) 血管が浮き出ている/傷跡だらけの足。
 កំពើង [kɑmpɛːŋ] (<ពើង) (形) ①出っ張った(腹、尻)。②いびつになった。
 កំពៀច [kɑmpjɛːc] (<ពៀច) (名) くぼんだ/凹んだもの。(形) 凹んだ。くぼんだ。②べちゃんこの(鼻)。
 ※កំពៀច·ជើង → មនុស្ស·កំពៀច·ជើង (ポリオなどで) 脚が麻痺して細くなって動かない人。
 កំពើង [kɑmpɛːŋ] (ok. kamven) (名) = កំពើង。(土/石/煉瓦/コンクリートの) 塼。城壁。囲い。囲障 (=境界の堀/塼/畦など)。
 កំពើង·គង 煉瓦塼。
 ※កំពើង·ខ្សែ キシルの火皿。
 ※កំពើង·តូទ = កំប៉ះ·កិត = កំប៉ះ·តូទ = ថ្នល់·កិត = ថ្នល់·តូទ = ថ្នល់·ត្រតាក = ថ្នល់·ត្រពោក。尻っべた。臀部。
 ※កំពើង·សារពើស្រុត (模様)。
 ※កំពើង·អង្កសិទ្ធិ 共有囲障。
 កំពោង [kɑmpɔːŋ] (名) (虫) (タマムシの類)。コガネムシ。
 ※កំពោង·អាចម៍·គោ (កំពោង)。
 កំព្រយ [kɑmpɾɔːi] (形) ①みすばらしい。②

やせおとろえた。③疲労/ぐったりした。④気力/元気のない。
 ※កំព្រឹង·កំព្រយ やせ細って弱々しい。
 ※ស្គម·កំព្រយ やせて力のない。やせこけた。
 កំព្រា [kɑmpriːə] (ok. kampvā : 人名) (cf. t. កាំព្រា : kamp'rá:) (名) (片親/両親のない子)。孤児。(形) 片親/両親のない。
 ※កំព្រា·ម្តាយ 母のない。កូន·កំព្រា·ម្តាយ 母のない子。
 ※កំព្រា·គត·ញាតិ·ម្តាយ 身寄りがひとりもない。天涯孤独の。
 ※កំព្រា·ឪ·ពុក·ម្តាយ 両親のない。កូន·កំព្រា·ឪ·ពុក·ម្តាយ 両親のない子。
 ※កូន·កំព្រា ①(両親/片親のない子)。② = មេ·កំព្រា (方言)。(縛った縄を締めるために差し込んでひねるための棒)。締め棒。
 ※កំព្រឹ·កំព្រា ①孤児。②孤児になった/である。
 ※កែង·កំព្រា 孤児。
 ※គួរ·ឲ្យ·កំព្រា かわいそうな。
 ※ពាក្យ·កំព្រា 文字1字からなる語 (= ក「首」, ស「白」など)。
 ※មនុស្ស·កំព្រា 天涯孤独の人。
 ※មេ·កំព្រា ①この親なし子! (←女をののしる語)。②(方言) = កូន·កំព្រា。
 ※អា·កំព្រា 男の孤児。
 កំព្រឹ·កំព្រា [kɑmpriː kɑmpriːə] (-, cf. t. កាំព្រា : kamp'rá:) (名) 孤児。(形) 孤児になった/である。
 កំព្រឹង [kɑmpɾiŋ] (形) 骨と皮ばかりにやせた。

※**កំព្រឹន**·**កំព្រាយ** やせ細って弱々しい。

ស្តួម·**កំព្រឹន**·**កំព្រាយ** やせこけた。やせすぎている。

※**ស្តួម**·**កំព្រឹន** やせ衰えた。がりがりにやせた。やせて貧弱な。

កំព្រឹស [kəmp'ruəh] (形) (見た目にはやわらかそうに見えるが実は固い)。固い(氷。菓子。死体)。

※**រឹង**·**កំព្រឹស** ①かちんかちに固い。②頑固な。

កំព្រុក [kəmp'ruk] (<ព្រុក) (形) 古くてぼろになった(家)。

កំព្រើល [kəmp'rə:l] (<ព្រើល) (形) (蔑) ①愚かな(←年齢から考えてそのような事の善悪が当然分かっているはずなのに分からない)。考えの足りない。②粗野/失礼な。女たらしの。

កំព្រ [kəmp'və:] (<ព្រ) (名) ①(蔑) 嘘つきの人。②嘘。③(魚) *Barbus macrolepidotus* (H)。 (形) ①嘘の。②嘘つききの。

※**ពាក្យ**·**កំព្រ** (真赤な) 嘘。

កំព្រត [kəmp'ut:] (<ព្រត) (蔑) (名) 口先だけの人。口先で言うだけで実行しない人。(形) 嘘の。口先だけで実行しない。

កំព្រន [kəmp'vən] (名) (下膊と脛)。

※**កំព្រន**·**ជើង** (膝からくるぶしまでの部分)。脛。はぎ。

ជើង·**កំព្រន**·**ជើង** 腓骨。

សាច់·**ជើង**·**កំព្រន**·**ជើង** ふくらはぎ。

※**កំព្រន**·**ដៃ** (肘から手首までの部分)。下膊。

ជើង·**កំព្រន**·**ដៃ** (肘と手首の間の骨)。

※**ជើង**·**កំព្រន** ①かなりの額の(金)。②大切さ。

実体性。実体。③重要なこと。

※**សាច់**·**កំព្រន** ふくらはぎ。

កំព្រម [kəmp'è:m] (名) (虫) タマムシ科タマムシ属, *Sternocera equisignata*, **ແມឡង់ប៊ី**。

※**សម្បុរ**·**ស្នាម**·**កំព្រម** 紺色。

កំព្រល [kəmp'è:l] = **កំព្រល**。

កំភ្លាញ [kəmp'li'əŋ] (名) (魚) キノボリウオ科グラミー属, *Trichogaster leeri*。

Trichogaster microlepis, *Trichogaster trichopterus*, **ព្រះក្រី**。(←長いひげがある)。

※**គ្រី**·**កំភ្លាញ**·**ស្នាម**·**ព្រោះ**·**មាត់** 口は災いの門。

កំភ្លឺង [kəmp'luŋ] (cf. t. **ឃ្លីង** : p'lap p'luŋ) (名) (植) ヒガンバナ科ハマオモト属ハマオモト, *Crinum asiaticum*, **ឃ្លីង**。

កំភ្លឺង [kəmp'li'əŋ] (**កំភ្លឺង**の俗)。

កំភ្លៅ [kəmp'ləw] (<ព្រៅ) (名) (やや古語) 腿。

កំមង់ដៃ [kəmməŋde:] (工) (f. commander)。→**ទ្រីង**·**កំមង់ដៃ**。

កំរ [kəmp'rə:] = **កម្រ**。

កំរង [kəmp'rə:ŋ] = **កម្រង**。

កំរាប [kəmp'rə:p] = **កម្រាប**。

កំរាល [kəmp'rə:l] = **កម្រាល**。

កំរាស់ [kəmp'rəh] = **កម្រាស់**。

កំរិត [kəmp'rət] = **កម្រិត**。

កំរូ·**កំរើយ** [kəmp'rəh kəmp'rəi] (形) 粗野な。粗い(マナー。気持ち。言葉)。

កំរើក [kəmp'rək] = **កម្រើក**。

កំរើប [kəmp'rəp] (cf. **រើប**) (動) (病気が)

くこと。

កំហាន [kɑmha:n] (<ខាន) (名) できなかつた/しそこなったこと。

កំហិត [kɑmhət] (<ខិត) (名) ①制限。デッドライン。束縛。②規模。サイズ。

※កំហិត・ខាងក្នុង 内側の寸法。内寸。

※កំហិត・ខាងក្រៅ 外側の寸法。外寸。

※ដាក់កំហិត ①制限する。制限を加える。②デッドライン/期限を定める。期限を定めて督促する。

កំហិល [kɑmhəl] (<ខិល) (名) ①いたずらな奴。②いたずら。

កំហឹង [kɑmhəŋ] (<ខឹង) (名) 怒り。

※កំហឹង・ខ្លាំង 激怒。

※កំហឹង・មួយស្រប 突発的な怒り。癡癪。

※កំហល់កំហឹង 激しい怒り。激怒。

※ឃាត់កំហឹង 怒りを抑える。

※ចងកំហឹង (~に対して) 腹を立てている。

いつまでも怒って/恨んでいる。根にもつ。

※បំពាក់កំហឹង ①怒りを心の中に秘めて忘れない。②怒りの火に油を注ぐ。

※ជះកំហឹង ①癡癪をおこす。憤慨する。②噴火する。

※រលត់កំហឹង 怒りが消える。

※រលាយកំហឹង 怒りが消える。

※រសាយកំហឹង 怒りが和らぐ/消える。

※រំលត់កំហឹង 怒りを鎮める。

※លត់កំហឹង 怒りを鎮める。

※ស្រាកកំហឹង 怒りが和らぐ。

※អត់កំហឹង 怒りを我慢する。

កំហឹក [kɑmhuk] (形) 劇的な。ដ៏កំហឹក

ドラスティックな。

កំហុល [kɑmhol] (<ខុល) (名) 一度にむつとくるきつい臭いにおい。

កំហុស [kɑmhoh] (<ខុស) (名) 誤り。誤ち。過失。へま。落度。

※កំហុស・ដោយចៃដន្យ 不注意によるあやまち。

※កំហុស・អក្សរ 文字の間違い。ចាប់អារម្មណ៍ពីកំហុស・អក្សរ 文字の間違いに気付く。

※ចាប់កំហុស 間違いを見つける/とらえる/指摘する。誤りを見つける/に気が付く。

※ដាក់កំហុស 責める。罪があるとする。

※ទទួលកំហុស 罪/過ちを認める。

※ទម្លាក់កំហុស 非難する。他人のせいにする。他人に罪をなすりつける。

※ទម្លាក់កំហុស・ទៅលើ~ ~に罪をきせる。過ちを~のせいにする。

※ទោសកំហុស あやまち。

※រកកំហុស あら探しをする。

※លាងកំហុស = លុបលាងកំហុស。過ち/罪を償う。

※លុបលាងកំហុស = លាងកំហុស。

※លោះកំហុស 贖罪する。

កំហួច [kɑmho:c] (<ខួច) (名) ①壊れたもの。②悪い人/もの(←軽い感じ)。

កំរើច [kɑmhaec] (<រើច) (名) ①短いもの。②短かさ。

កំរឹហាក [kɑmhaek] (古) = កំហាក。

កំរើហង [kɑmhaeŋ] (<រើង) (動) ①脅迫する。おどす。②どなりつける。激しく叱責する。

(エ) → *កម្មវិធី*・*កំរិត*。

※ *កំរិត*・*យក* 脅して強奪する。 *កំរិត*・*យក*・*ប្រាក់* 金をゆする。 *កំរិត*・*យក*・*ទ្រព្យ* = *គំរាម*・*យក*・*ទ្រព្យ*。金品を脅しとる。

※ *គំរាម*・*កំរិត* おどかす。恐れさせる。脅迫する。

※ *គំរាម*・*កំរិត*・*យក* 脅しとる。恐喝する。

កំហោក [kamhaok] (<*ខោក*) (名)

(*ខោក*すること)。こつんとやること。

កំឡា [kamla:] = *កម្លា*。

កំឡាច [kamla:c] = *កម្លាច*。

កំឡុង [kamloŋ] = *កំលុង*。(名) ①期間。(3日の)間。②グループ。③(ok. *kamluñ*, *kamluñ*)。場所。地点。 *កំឡុង*・*បី*・*ខែ* 3か月以内に。

※ *កំឡុង*・*ពេល* ①期間。②時の経過/流れ。
*Δ**កំឡុង*・*ពេល* 期間を定める。

កំឡោច [kamlaoc] = *កម្លោច*。

កំឡោះ [kamloh] = *កំលោះ*。(名) ①(結婚適齢期の未婚の男性)。青年。若者。②ジャック(←トランプの)。

※ *កំឡោះ*・*ក្រមុំ* → *វ័យ*・*កំឡោះ*・*ក្រមុំ* 青春期。

※ *កំឡោះ*・*លាត* 童貞の人。

※ *កំឡោះ*・*សាវ* まさに若い盛り of 青年。

※ *កំឡោះ*・*ស្រាង* 若々しい/青春期に入った男。

※ *កូន*・*កំឡោះ* 花婿。

※ *ពេញ*・*កំឡោះ* 完全に青年期に達した。若い盛りの。(←男)。

កំឡៅ [kamlaw] = *កម្លៅ*。

កំឡាំង [kamlaŋ] = *កម្លាំង*。

កំអក [kam'uok] (形) 傲慢/生意気な。

※ *រន្ធដំ*・*កំអក* 誇らしげに首をのばして胸を張る。傲慢/生意気な。

កំអត [kam'uot] = *កម្មត*。

កំអល [kam'ael] = *កម្មល*。

កាំ [kam] (名) ①(階段/梯子の)段。②半径。

③(cf. t. 𠵼 : kam)。(車輪の)スポーク。

や{輻}。④(光を出す物/武器)。⑤ヤマアラシの針。(エ) ①→*គ្រឿង*・*កាំ*。②→

ល្បាស់・*កាំ*。

※ *កាំ*・*កង* 車輪のスポーク。

※ *កាំ*・*កិ* → *ប្រទាស់*・*កាំ*・*កិ* 同棲する。内縁関係を結ぶ。

※ *កាំ*・*ជណ្តើរ* 梯子/階段の段。

※ *កាំ*・*ជើង*・*គក* (正多角形の中心から辺までの距離)。辺心距離。

※ *កាំ*・*ជួច* = *កញ្ជាច* (俗) = *កញ្ជូច* (俗)。
①打ち上げ花火。②ロケット。ロケット弾。ミサイル。③(消防車の)放水筒。

*Δ**នា*・*កាំ*・*ជួច* 仕掛け花火台。

※ *កាំ*・*ជួច*・*ទូរណភ័ទ្ត* 誘導ロケット/ミサイル。

※ *កាំ*・*ជួច*・*បាច*・*ទឹក* ①(花火)(←水中にしかけ、水を吹き上げる)。②散水器。

※ *កាំ*・*ជួច*・*នា* 仕掛け花火。

※ *កាំ*・*ជួច*・*រំសេវ* ①(花火)(←爆発音だけ)。②ロケット。

※ *កាំ*・*ជួច*・*លោកនាគ* 宇宙ロケット。

※ *កាំ*・*ជួច*・*លោះ* ロケット。

※ *កាំ*・*ជួច*・*អន្តរទ្វីប* 大陸間弾道弾。

※កាំនិទ្យាវ = កាំរស្មីនិទ្យាវ.

※កាំនីម (車のくびきの両端?).

※កាំបិត → កាំបិត.

※កាំប្រមា ヤマアラシの針.

※កាំភ្លើង (便宜上独立見出しにする).

※កាំភ្លោះ 吹き矢. ផ្ទុំកាំភ្លោះ 吹き矢を吹く. បាញ់កាំភ្លោះ 吹き矢を射る.

△គ្រាប់កាំភ្លោះ 吹き矢の弾.

※កាំភ្លោះទឹក = កាំភ្លើងទឹក. 水鉄砲 (← 竹筒の).

※កាំមណ្ឌល 半径.

※កាំរទះ 車の踏み板. (バスの) ステップ.

※កាំរន្ទ ① 稲妻. ② (古代の) 石斧(?).

③ = ថ្មកាំរន្ទ. 隕石.

※កាំរស្មី ① 光線. ② 放射線. ធ្វើឲ្យកាំរស្មីចាំងរៀច 光を屈折させる.

※កាំរស្មីនិទ្យាវ = កាំនិទ្យាវ. 陰極線.

※កាំរស្មីព្រះអាទិត្យ 太陽光線.

※កាំរស្មីលោកធាតុ 宇宙線.

※កាំរស្មីអ៊ុច = រស្មីអ៊ុច. X線. ផ្ទុំកាំរស្មីអ៊ុច X線を照射する.

※កាំសរ → ព្រះទ្រង់កាំសរ (王) 矢.

※ចន្លោះកាំ → ផ្ទៃចន្លោះកាំ 扇形.

※ដំរៀងដាក់ 放射状にならへる/置く.

កាំភ្លើង [kam p'la:ŋ] (名) ① 鉄砲. 小銃.

ライフル. ② 火器. យកកាំភ្លើងភ្នំខ្នង 銃を背中に突き付ける.

※កាំភ្លើងកាច់ប្រក (空気銃のように銃身を折って弾丸を込める銃). 元込め銃. ショットガン.

※កាំភ្លើងការ៉ាប៊ីន カービン銃.

※កាំភ្លើងខ្យល់ 空気銃.

※កាំភ្លើងខ្លី 短銃.

※កាំភ្លើងគ្រាប់ប្រាយ 散弾銃.

※កាំភ្លើងដៃ Pistol. 拳銃.

△ស្រោមកាំភ្លើងដៃ holster (← 拳銃の).

※កាំភ្លើងដៃកុល Colt (← 拳銃).

※កាំភ្លើងត្បាល់ 臼砲.

※កាំភ្លើងទឹក = កាំភ្លោះទឹក. 水鉄砲 (← 竹筒の).

※កាំភ្លើងធំ 大砲. បាញ់កាំភ្លើងធំ ២១ណាត់គំនាប់ 礼砲を21発射つ.

△កងកាំភ្លើងធំ 砲兵隊.

△គ្រាប់កាំភ្លើងធំ 砲弾.

△ទាហានកាំភ្លើងធំ 砲兵.

△ទ្រកាំភ្លើងធំ → ជើងទ្រកាំភ្លើងធំ 砲架.

※កាំភ្លើងធំប្រង (大砲).

※កាំភ្លើងបាញ់បោង 曲射砲.

※កាំភ្លើងបាញ់រថប្រយុទ្ធ 戦車砲.

※កាំភ្លើងប្រាយ 散弾銃.

※កាំភ្លើងភ្លោះ (銃身が2本ある銃). 2連 発銃.

※កាំភ្លើងមេរៀម (大砲).

※កាំភ្លើងម្យល 釘打ち機.

※កាំភ្លើងយន្ត 機関銃.

△រថកាំភ្លើងយន្ត 機関銃装備の装甲車.

※កាំភ្លើងយន្តតូច 軽機関銃.

※កាំភ្លើងវិល 回転リボルバー.

※កាំភ្លើងវីវីន ライフル.

※កាំភ្លើងស្វ័យប្រវត្ត 自動小銃.

※កាំភ្លើងអាជានា (បញ្ជាវិនិច្ឆ័យនៃស្ថិតិវិធី
 時に四方に発射する大砲)。
 ※កាំភ្លើង 銃の引き金。
 ※គន្លឹះកាំភ្លើង 銃の撃針。
 ※គោលកាំភ្លើង 銃の照星。
 ※គ្រាប់កាំភ្លើង 銃弾。弾丸。小銃弾。
 Δពួកគ្រាប់កាំភ្លើង = ពួកគ្រាប់。(ベ
 ルトにつける) 弾薬盒。
 ※គ្រាប់កាំភ្លើងធំ 砲弾。
 ※គ្រាប់កាំភ្លើងភ្លើ 曳光弾。
 ※ច្រកកាំភ្លើង 銃に弾丸をこめる。
 ※ជ្រោងកាំភ្លើង (銃3丁を組み合わせて三
 角錐の形に立てる)。又銃する。
 ※ជ្រោងទ្រកាំភ្លើង 銃架。
 ※ដំរង់កាំភ្លើង 銃を構える。銃で狙う。
 ※ដំឡើងកាំភ្លើង 銃を射てる状態にする。
 ※បាញ់កាំភ្លើងចម្រុះ 一斉射撃する。
 ※បំពង់កាំភ្លើង 銃身。
 ※បំពង់កាំភ្លើងឆ្នុត 線条のある銃身。
 ※ប្រហារដោយកាំភ្លើង 銃殺する。
 ※ផ្គុំកាំភ្លើងបាញ់ 銃を射つかまえをする。
 ※លោតកាំភ្លើង 発砲する。
 ※ស្រោមកាំភ្លើង ホルスター。
 ※ស្នាក់កាំភ្លើង 銃床。
 កាំង [kaŋ] (エ) → ស្រឡាវកាំង。
 កាំបិត [kambət] (cf. t. កាំបិត: kanbit)
 (名) ① (刃物類)。包丁。ナイフ。かみそり。
 ② (ナイフで) ~回。ចាក់មួយកាំបិត
 ナイフで1突きする。
 ※កាំបិតកាត់ក្រដាស へーパーナイフ。
 ※កាំបិតកែ 飛び出しナイフ。

※កាំបិតការ かみそり (→ អង្គបរិក្ខារ「八物。
 僧が私有を許されている8種の物」)。
 ※កាំបិតចរី (刀)。
 ※កាំបិតថែត 鉈 (← 薪を切るため)。
 ※កាំបិតភ្នំ ナイフ。
 ※កាំបិតតាំងតោ = តាំងតោ = កាំបិត
 ប៉ុនតោ。
 ※កាំបិតប៉ុនតោ = ប៉ុនតោ = (កាំបិត)。
 ប៉ុនតោ = (កាំបិត)・តាំងតោ。(四角い大
 きい肉切り包丁) (← 肉を小さく切る時などに
 使用。小さい骨等は叩き切る)。
 ※កាំបិតបង្កប់ あいくち (匕首。合口) (← 見
 えないように腰にさす)。
 ※កាំបិតបត់ 折りたたみナイフ。
 ※កាំបិតបន្ទា: (竹細工用のナイフ)。
 ※កាំបិតជាង (包丁) (← 肉をばん! と大き
 く切るのに使う)。
 ※កាំបិតព្រា ① (農作業用の鉈)。② (包丁)
 (← 小さい)。
 ※កាំបិតមុតវែង ナイフで手を切る (← 無意
 志)。
 ※កាំបិតរន្ទា: 柄のとれたナイフ/包丁。
 ※កាំបិតវែកាត់ メス (← 外科用)。
 ※កាំបិតវែស្មុះមុខ 刃がすり減っている/ぼろ
 ぼろのナイフ。
 ※កាំបិតវែស្មុះត្រី (腰にさす短い刀)。短剣。
 山刀。
 ※កាំបិតស្នា (キンマを噛むときにピンロー
 ジを切るナイフ)。
 ※កូនកាំបិត 小刀。ナイフ。
 ※កែកាំបិត 飛び出しナイフのボタン。

※**ច្រើនកំបិត** → **ពញាកំបិត** = ពញាកំដំដែក. (ពញាកំが朝早く鳴く様子).

※**ដងកំបិត** ナイフの柄.

※**វែងកំបិត** = **មុខកំបិត**. ナイフ/包丁の刃.

※**មុខកំបិត** = **វែងកំបិត**.

※**មុខកំបិតខ្លួន** 切れない包丁の刃. 刃がこぼれた(刀).

※**លតកំបិត** 包丁の焼入れをする.

※**សន្លឹកកំបិត** ナイフを軽く研ぐ.

※**ស្រៀតកំបិត** 刀を腰にさす.

※**ស្រោមកំបិត** ナイフの鞘.

កំប្រើត [kammruet] (cf. t. กำมะหริท : kammarit) (名) (布) ピロード.

កំរឡើង [kamle:ŋ] (名) = **រឡូ**. (木) フタバガキ科サラノキ属, *Shorea thorelii?* (S).

ក្ល [k'ŋo:] (<ឆ) (副) 上に(曲がっている). ほかーんと上(をむいている). (名) (鳥) (トキ).

※**អាដងក្ល!** この無礼者! / 礼儀知らず!

ក្លក [k'ŋo'] (<ឆក) (形) 先端が曲がっている. (道が) 曲がっている. ちょっとかしげた(首). **កក្ល** 曲がった首.

※**កាងក្លក** 鉤形に曲がった.

※**ក្លកក្លក** ジグザグの. つづら折りの(道).

※**ក្លចក្លក** = **ក្រងីចក្រងីក** (俗). ①ジグザグの. ②(賄路欲しさに) うろろうろしている. 言いがかりをつける. ③(小さい子など) 甘えてだだをこねる.

ក្លង [k'ŋoŋ] (形) (水牛の角などが) ぐるりと丸くなって先がついて輪になっている. 丸く曲

がっている. **ស្លឹករលីក្លង** 折れ曲がった木の葉.

※**ក្លងក្លង** = **ក្រងីងក្រងីង** (俗). ねじれた. 曲った.

ក្លាន [k'ŋa:n] = **ក្រងាន** (俗). (名) (鳥) ガチョウ.

※**ក្លានព្រៃ** ガン.

ក្លឹកក្លឹក [k'ŋo' k'ŋo'] (-. <ឆក) (形) ジグザグの. つづら折りの(道).

ក្លងក្លង [k'ŋaŋ k'ŋoŋ] = **ក្រងីងក្រងីង** (俗). (形) ねじれた. 曲った.

ក្លិច [k'ŋec] (動) (首を) 曲げる. **ក្លិចក** 首をかしげる.

※**ក្លិចក្លឹក** = **ក្រងីចក្រងីក** (俗). ①ジグザグの. ②(賄路欲しさに) うろろうろしている. 言いがかりをつける. ③(小さい子など) 甘えてだだをこねる. **បន្ទាត់ក្លិចក្លឹក** ジグザグの線.

※**កក្លិច** 曲がったままの首(←のびない).

ក្លិត [k'ŋot] (形) ①少し欠けた(←鼻が). ②見た目によくない. ③味のない. (エ) (cf. **ឆឆឹត**). → **រឡូក្លិត** = **រឡូកក្លិត**.

ច្រមុះក្លិត 一部分欠けた鼻.

ក្លុក [k'ŋok] (形) 鉤形になった.

※**កាងក្លុក** 鉤形に曲がった(←指を泥棒のサインのように曲げた形).

ក្លុង [k'ŋoŋ] (形) 半円形になった.

ក្លល [k'ŋol] (cf. **ឆឆល**) (形) うつむいた. 垂れた.

ក្លុ [k'ŋoh] (形) ①短かすぎて不格好な. ②不運な. ついていない. **ខ្លុក្លុ** 不釣り合いに

短い。

ក្រែង [k'gɛo] = ក្រែង (俗)。(形) 鼻声の。鼻声ではっきりしない。(口蓋裂のために) 発音が明瞭でない。និយាយក្រែង 鼻にかかった声で話す。

※សំឡេងក្រែង 鼻声。

ក្រែក [k'gəək] (エ) → ញាកមុខក្រែក。

ក្រៀក [k'griək] (cf. រង្រៀក) (形) 傾いた。斜めになった。曲がっている(←特に首が)。

※ក្រៀក 曲がったままで真っすぐにならない首(←寝違ひも)。

ក្រៀង [k'griəŋ] (< រង្រៀង) (形) (筋をちがえて首を) 曲げたままの。曲がったままの(首)。

ក្រែង [k'gɛh] (< រង្រៀង) (動) ぶーぶー文句を言う。(エ) → ខ្លាចក្រែង。

ក្រែង [k'gəeŋ] (形) 曲ったままのびない(←膝や肘が)。ដៃក្រែង 曲がったままのびない腕。

ក្រោក [k'gəək] = ក្រោក (俗)。(名) ① (鳥) クジャク。② (植) マメ科ジャケツイバラ属オオゴチョウ, *Caesalpinia palcherrima*, ทางการญุง. 火炎樹。

※ក្រោកមាស 外面ばかりの美人(←浮気をする。売春をすることもある)。

△មេក្រោកមាស = ស្រីក្រោកមាស。(罵) 外面ばかりの美人(←浮気をする。売春をすることもある)。

△ស្រីក្រោកមាស = មេក្រោកមាស。

※ក្រោក → សយក្រោក クジャクの首の毛。

※កនយក្រោក → រង្រងកនយក្រោក クジャクの羽根の模様。

※ជិតក្រោក クジャクの尾。

※ព្រួយក្រោក クジャクの尾。

※ភ្នែកក្រោក ①クジャクの目。②(クジャクの目の形の記号)(←二重丸に似ている)。

※ក្រៅក្រោក (草) *Psyllium* (H)。

ក្រែង [k'gɛm] (エ) → រឹតក្រែង。

ក្រែង [k'do:] (名) 陰茎。

※ក្រែង → គ្រប់ក្រែង (ナス)(←日本のに似ている)。

※ក្រែង ンポテンツ。

※ក្រែង → មេសក្រែង (トウガラシ)。

※ក្រែង 勃起する。

※ក្រែង こん畜生!(←とても下品)。

※ខ្លឹមក្រែង 発情する(←動物の雄が)。

※ច្រើនក្រែង 亀頭。

※ពងក្រែង ①陰茎と睾丸。②睾丸。③(罵) この野郎!

※ពងក្រែងស្លា → វិល្លិពងក្រែងស្លា (植) マメモドキ科マメモドキ属, *Connarus?* (S)。

※សំដីលក្រែង → ដេកសំដីលក្រែង = ដេកសំដីល。裸でごろごろと寝ている。

※សំដីលក្រែង 亀頭の垢。

ក្រែង [k'do:] (動) 舌打ちする。

※ខ្យងក្រែង = ខ្យងហៀង。(カタツムリ)。

ក្រែង [k'to:t] (俗)。

ក្រែង [k'don] (エ) → វិល្លិពងក្រែង。

ក្រែង [k'da:t] (名) (植) サトイモ科サトイモ属, *Arum indicum* (H) (←サトイモに似ている。茎を食べる)。

*^១កាតៈហោរា (កាត)。
 កាតៈ [k'dat] (副) = កិតៈ。とても。非常に。
 *^១កៅកាតៈ ほとるように熱い。
 *^១លកាតៈ うん、とても良いさ(←下品。皮肉で言う。本当は全然良くないが「良い良い」と何度も言われてうるさくなって言う)。
 កាន [k'dan] (名) (シカ) シカ科キヨン属, Muntiacus muntjak, កែវ。 (角があり、^១ស្រីស より小型)。
 កាប់ [k'dap] (動) ①握る(←掌の中に)。握り締める。拳固を作る。②(箆や籠の縁を竹やトウで巻く)。(名) ~握り。~つかみ。
 កាប់មាតៈចង្កើន ចង្កើន 縁を巻く。
 មួយកាប់ 1つかみ。1握り。
 *^១កាប់ដៃ ①手を握り締める。げんこつを作る。②握り拳。③~握り。
 *^១ដៃកាប់ 握りこぶし。げんこつ。
 កាម [k'da:m] (ok. ktām: 人名) (名) カニ。
 កាមក្រឹប កニがはさむ。រណោកកាម = រន្ធកាម。カニの穴。
 *^១កាមកាច់ដើង こむらがえりが起こる。
 *^១កាមខ្យង ឆ្កែរណាមកាមខ្យង (雨期の終りの遠雷の音)。
 *^១កាមត្រាង (カニ) (←大きい)。
 *^១កាមចាត (カニ)。
 *^១កាមទូក = កន្ទាទូក。(虫) タガメ科タガメ, Lethocerus indicus, ឃ្លាងកា។
 *^១កាមបាក់សាច់ やや腐りかけのカニ。
 *^១កាមស្រៃ 塩漬けカニ。
 ធុស្សយមៈកាមស្រៃ 何の役にも立たない。
 *^១កាមសមុទ្រ ヒゲカニ科ノギリガザミ,

Scylla serrata, ឃ្លាងកា。
 *^១កាមសេៈ ワタリガニ科タイワンガザミ, Portunus pelagicus, ឃ្លាងកា。
 *^១កាមស្រៃ 伊ワガニ科マカテガニ, Sesarma meinerti, など, ឃ្លាងកា。
 *^១កាមស្រៃស្រី សナガニ科シオマネキ, Uca dussumieri, ឃ្លាងកា。
 *^១កាមស្រៃ (カニ) Somanniathelphusa sinensis dugasti, ឃ្លាងកា。
 *^១កន្ទាតកាម (カニを穴から引っ掻き出しための鉤)。
 *^១ខ្នាញ់កាម カニのわた。
 *^១គ្រុនកាម しょうこう熱。
 *^១ដើងកាម → អក្សរដើងកាម 書きなぐって読めない字。判読できない悪筆の字。
 *^១ដង្កើបកាម ①カニの鋏。②(木) トウダ イグサ科ヤマヒハツ属, Antidesma ghaesembills (S) (←酸っぱい実がなる)。
 *^១ក្លាកាម カニサラダ。
 *^១ស្រែចកាម (植) (S)。
 *^១មមកាម (植) (មម)。
 *^១វាសីកាម 巨蟹宮。蟹座。
 *^១អម្ពិលកាម = អម្ពិលមូលន្ទា (王) = អម្ពិលអាចម៍ន្ទា。(植) (タマリンド)。
 *^១អគកាម = ជំងឺអគកាម。しょう紅熱。
 *^១អពៅកាម (サトウキビ)。
 កាវ [k'da:] (名) (ok. khtār) ①板。② (幅の広い板を張った板床)。(動) 穴をあける(←錐で)。កាវៈ២ប្រៈ 板2枚。
 កាវពៅ ゆがんだ/反った板。
 *^១កាវគោល ①床板。②木の床。ពៅៈ

ម៉ាស៊ីនដាប៊ីនីងការក្រាល 機械を床に
固定する。

※ការខៀន 黑板。

※ការតាំ (坑道などの) 締め切り板。

※ការឃោសនា 揭示板。

※ការធ្វើ (とても厚い板をはったベッド)。
縁台。

※ការចត្រងី ចត្រងីឿង (←8×8のます目がある)。

※ការច្រៃ 壁板。

※ការឆន 石板。スレート。

※ការញ្ជ្រុយាល →លកការញ្ជ្រុយាល
ឈ្មោល 接ぎ合わせる板に雄と雌の溝を掘る。

※ការដំបូង (トランプ博打で、親や規則を決めたりするための) 最初のノーカウントのゲーム。

※ការទន់រឹង 柔らかい/よくなる板。

※ការទុក →នៀវការទុក ①(舟のへ先からともへ流れる板のつなぎ目)。②(舟のへ先からともへ流れる板のつなぎ目に張った板)。

※ការបន្ទុះ ①板。②合板。ベニヤ板。③板片。

△បិទការបន្ទុះ べニヤ板を作る。

※ការប៉ាយ 立て札。

※ការប្រកាស 揭示板。

※ការមឈ្នួល =មឈ្នួល。棺。

※ការមូ (織機の縦糸を巻いておく板)。

※ការរនាប (細い板/竹を張った床)。

※ការលោត 飛び込み板。

※ការប៉ឹង 供え物台。

※ការអន្ទង់ (織機の縦糸を巻く板)。

※ក្រាលការ 床板を張る。

※ក្រឹមការ (魚) (ក្រឹម) (←闘魚には使わない)。

※ជញ្ជាំងការ 板壁。

※ជងការ (階段や屋根の切妻の頂上のナーガの形の飾り)。

※ត្រដាក់ការ (織機で織り上がった布を巻き取る棒を支える物)。

※បន្ទុះការ ①板片。②板。

※ប្រហោងការ 床板の隙間。

※វែងការ 板。

※ផ្ទាំងការ 板。

※មុខការ 板の面。木口。

※រនាបការ =រនាប。(床を張るための細い木の板または竹) (cf. 太いものは単にការと
言う)。

※អម្ពិលការ (植) (タマリンド)。

កិច [k'dec] (動) つねる (←爪で)。つまむ。
(花を) 摘む。摘み取る。(←つまむだけでひねらない)。

※កិចម្មល つねって/つまんでひねる。

※កិចសង្ហារបញ្ចាល けんかをするようにけしかける。

កិត [k'dat] (名) ①肛門。②(人/スポンの) 尻。③女性器。雌の性器。(副) =កាត់。

※កិតផ្ទាំង 鍋底 (←外側から見て)。

※កិតម្មល 針の目。

△ចាក់កិតម្មល 針に糸を通す。

※កំប៉ះកិត =កំប៉ះគុទ =កំរំពង់គុទ =

ថ្នាល់កិត =ថ្នាល់គុទ =ថ្នាល់ត្រតាក =

ថ្នាល់ត្រពោក。尻っべた。臀部。(កំប៉ះគុទよりやや下品)。

※ថាវ័កិត = កំរើវ័កិត.

※ប្រហោងកិត (下品) 肛門 (cf. វនកិត 是不可).

※លកិត = លកាត. うん, ととも良いさ
(←下品. 皮肉で言う. 本当は全然良くないが
「良い良い」と何度も言われてうるさくなって
言う).

កិត [k'dai] (ps. gati?) (ok.) ㊶ = វសថកិត.

(名) ①裁判. 訴訟. ②(述べられている)意
味. (助)(形容詞や動詞の前につけて抽象名
詞を作る). ㊷(名) ①(寺での)勉強. ②

(物事の)道理. 善悪. ③寺. (動) 訴訟を争
う. (助) ~であるうと~であるうと. ~も~
も. (代) = អាថកិត. (坊)私 (←អាត្មាを多
用). (→វសថកិត). វេលា. កំពុង. កិត.

នឹង. គ្នា お互いに訴訟をしている期間. កិត.

វេលា. គ្នា 離婚の訴訟. កិត. កង់ល 心配.

កិត. សង្ឃឹម 希望. 期待. កិត. ឆ្ងល់ 疑問.

※A. កិត. B. កិត A であろうとBであろうと.

វោះ. គេ. មក. កិត. គេ. ពុំ. មក. កិត 彼らが来よ
うと来まいと.

※កិត. កាំ 裁判. 訴訟. កើត. កិត. កាំ. នឹង. គ្នា
互いに訴訟事になる.

※កិត. តាប ខូច. កិត. តាប 籠を失う.

※កិត. ណា វោះ. ប៉~កិត. ណា たとえ~であ
らうと.

※កិត. តុលាការ វោះ. កិត. តុលាការ 司法
裁判所.

※កិត. ធម្មតា វោះ. កិត. ធម្មតា 普通裁判所.

※កិត. បរវេណី វោះ. កិត. បរវេណី 民事裁判
所.

※កិត. ពាណិជ្ជកម្ម វោះ. កិត. ពាណិជ្ជកម្ម
商事裁判所.

※កិត. យោធា វោះ. កិត. យោធា 軍事裁
判所.

※កិត. រដ្ឋប្បវេណី 民事訴訟. សាលា.
ជម្រះ. កិត. រដ្ឋប្បវេណី 民事法廷.

※កិត. រដ្ឋាភិបាល វោះ. កិត. រដ្ឋាភិបាល
行政裁判所.

※កិត. លាង. សាធ ①和解. ②妥協.

※កិត. លើស. បទ. ឧក្រិដ្ឋ 刑事事件.

※កិត. សង្ឃឹដ វោះ. កិត. សង្ឃឹដ 権限裁判
所 (←行政権と司法権との争いを裁判する).

※កិត. សាត 和解した訴訟.

※កិត. ស្លាប់ 死.

※កិត. អស់. សង្ឃឹម 絶望.

※កិត. អសាមញ្ញ វោះ. កិត. អសាមញ្ញ 特
別法廷(?).

※កិត. អាជ្ញា. សឹក វោះ. កិត. អាជ្ញា. សឹក
軍法会議.

※កាត. កិត ①判決する. ②裁判する. (→កាត.
វសថកិត).

※កាត. កិត. ពន 不公平な判決をする.

※កាន. កិត 訴訟で弁護する.

※កូន. កិត 弁護士の依頼人.

※កើត. កិត 裁判/訴訟になる.

※គ. កិត ①訴訟相手. ②訴訟をしているペアー.
原告と被告.

※គ. កិត. ប្រឆាំង 訴訟の相手方/ペアー.

※ចាញ់. កិត 訴訟に負ける. 敗訴する.

※ចង. កិត 被告.

※ជម្រះ. កិត ①いざこざ/争いをなくす. ②裁く.

判決する。

※*သံပုဂ္ဂို* 訴えられる。訴訟を起こされる。

※*ညွှန်ပုဂ္ဂို* → *မှန်ညွှန်ပုဂ္ဂို* 裁判をおこすのが好きな人。

※*ជំនុំပုဂ္ဂို* ①裁判する。②判決する。

※*လျှံပုဂ္ဂို* 勝訴する。

※*သိမ်ပုဂ္ဂို* 物事の善悪の判断がつく(年頃)。善悪や理非をわかまえる。(子供が大きくなって)物事がわかる。

※*ပိုင်ပုဂ္ဂို* 原告。訴え出た人。

※*ခံပိုင်ပုဂ္ဂို* → *တရားခံပိုင်ပိုင်ပုဂ္ဂို* 裁判を引き延ばす。

※*ဗ:ဏာယပုဂ္ဂို* ①弁護士として法定で弁護する。②弁護士。

※*တေး~ပုဂ္ဂို* たとえ~であろうと。

※*တေးပုဂ္ဂို* တေး~であろうと。

※*အံ့.A.ပုဂ္ဂို.အံ့.B.ပုဂ္ဂို* AにせよBにせよ。

※*တေပုဂ္ဂို* 寺に住む(←僧にいろいろ教えてもらうため)。

※*အံ့ပုဂ္ဂို* = *အံ့ပျော်ပုဂ္ဂို* ①(うわさ話をして回ったりして)トラブルを引き起こす。②話を持っていく。御注進に及ぶ。

※*ပုဂ္ဂို* トラブル/訴訟事を起こす。

※*ပိုင်ပိုင်ပုဂ္ဂို* 訴訟をおこす。

※*ပုဂ္ဂို* (シエムリアプ州にある遺跡名)。

※*ပုဂ္ဂို* 裁判料金(←印紙で支払う)。

※*ပုဂ္ဂို* = *ပုဂ္ဂို.ပုဂ္ဂို*。いずれにせよ。

※*ပုဂ္ဂို* 事件として取り上げる。問題にする。

※*ပုဂ္ဂို* = *ပုဂ္ဂို.ပုဂ္ဂို*。どうであろうと。いずれにせよ。

※*ပုဂ္ဂို* 代わりに訴訟を引き受ける。

※*ပုဂ္ဂို* 訴訟費用。

※*ပုဂ္ဂို* 控訴する。

※*ပုဂ္ဂို* ①訴訟。②裁判。

※*ပုဂ္ဂို* ①訴訟をやめる。②訴訟を延期する。

※*ပုဂ္ဂို* = *ပုဂ္ဂို.ပုဂ္ဂို* = *ပုဂ္ဂို*。
ပုဂ္ဂို。裁判所。

※*ပုဂ္ဂို* → *ပုဂ္ဂို*。

※*ပုဂ္ဂို* 訴訟費用。

※*ပုဂ္ဂို* (古) 弁護士。代訴人。

※*မှန်ပုဂ္ဂို* 弁護士の依頼人。訴訟の当事者。

ပုဂ္ဂို [k'dəp] (動) 小さい実になる(←花が落ちた後に)。(名) 小さい実(←花が落ちた後になった)。

※*ပုဂ္ဂို* (未成熟の親指位のマンゴの実)。

ပုဂ္ဂို [k'dəh] (形) アンモニアのようなにおいをする。汗臭い。

※*ပုဂ္ဂို* → *ပုဂ္ဂို.ပုဂ္ဂို*。汗をびっしょりかいて汗臭い。

※*ပုဂ္ဂို* → *ပုဂ္ဂို.ပုဂ္ဂို*。汗をびっしょりかいて汗臭くなるほどひどく泣く。

※*ပုဂ္ဂို* → *ပုဂ္ဂို.ပုဂ္ဂို*。
ပုဂ္ဂို。わきががにおう。

ပုဂ္ဂို [k'dok] (動) びっくり仰天する。パニックを起こす。(名) ショック。パニック。(音) どしん。ごつん。どきん。

※*ပုဂ္ဂို*。どきんどきん。ごつんごつん。どしんどしん。

※*ပုဂ္ဂို*。いらいらする。煩悶する。苦しむ。

※*ပုဂ္ဂို*。落胆する。

※*ပုဂ္ဂို* → *ပုဂ္ဂို.ပုဂ္ဂို*。ざくり/どきっ

く。

※ដង្ហោយវៃកង្កឹ ๗ おーいおーいと何回も呼ぶ。

កោង [k'daəŋ] (名) ①帆。②=មូលកោង。

※កោងច្រមុះ 鼻梁。鼻柱。

Δវ៉ែនភាថ្លើបកោងច្រមុះ = វ៉ែនភាថ្លើបច្រមុះ。鼻眼鏡。

※កោងត្រី (ある種の魚の帆状の背鱗)。

※កញ្ចក់កោង (魚) (កញ្ចក់)。

※ខ្សែកោង 帆綱。

※ជង់កោង マスト。

※ជង់កោងភាក (船首に突き出た帆柱)。

※ដាក់កោង 帆装する。

※ត្រូវកោង (事業が) 当たる。運がついている。順風満帆だ。ブームになる。

※ទូកកោង 帆船。

※បើកកោង 帆を張る。

※បើកកោងខាវខ្យល់ 風に斜めに帆を張る。

※មូលកោង = កោង。 (帆を縫う大きい針)。帆針。

※សសរកោង マスト。

※សារកោង 帆桁。

※ស្នាបកោង 帆。

កោប [k'daəp] (<ដោប) (動) ①両手で

かむ (←包むようにして)。両手で(顔を)覆

う。(ひなを) そっと両手でつかむ。②(カン

ガルーのように子供を) 腹に抱く。③(花/葉

が夜になって) つぼむ。

※កោបនឹងសាច់ 身体にぴったりする。

※កោបមុខ 手で顔を覆う。

※ផ្កាកោប 花がしぼむ/つぼむ。

※វៃស្តកោប (植) アブラナ科アブラナ属キャベツ, Brassica oleracea var. capitata.

កៅ [k'daw] (ok. khtau) (形) ①暑い。熱

い。②(病気で) 熱がある。③怒っている。

ត្រូវកៅ かついのを我慢する。កៅនឹងនាងនោ: 彼女が憎い。彼女に腹が立つ。

※កៅកាត់ ほてるように熱い。

※កៅកល かつとなる。憤激する。

※កៅក្រមាម 憤激する。いらだつ。

※កៅក្រហាយ ①癢に触る。腹が立つ。とてもくやしい。フラストレーションを感じる。②

ぶりぶりする。大いに憤慨する。③熱くて痛い。

ひりひりする。④(欲望で) 焼け焦げる。

Δត្រងកៅក្រហាយ 熱病。

※កៅក្រហាយចិត្ត ①くやしくて怒っている。憤慨している。②良心の呵責に苦しむ。

※កៅខ្លួន 熱がある。

※កៅខ្លួនឡើងវិញ 熱があつて寒気(さむけ)がする。

※កៅគគក ①ほやほやの。②(額が) 熱い。③非常に暑い。④蒸し暑い。

※កៅគមត្រចៀក 憤慨する。

※កៅង្គី ①蒸し暑い。②身体が熱っぽい。

※កៅចិត្ត かつと/立腹/憤慨する。くやしい。

Δលែងស្ងួតកៅចិត្ត 憤慨が和らぐ。

※កៅចងច្រមុះ かつとなる。

※កៅចងដង្ហើម = ឆ្អល់កៅចងដង្ហើម。胸やけがする。

※កៅថែស とても熱い。焼けつくように暑い。

※ကော့·ဗိဟာယ·ဗြေ 太陽の熱線であつゝ。
 ※ကော့·ဗိဟာယ·ဗြေ 火の熱であつゝ。
 ※ကော့·မူလ ①瞬間的に／かーと熱くなる。
 ②かーと怒る。③ものすごく熱い。
 ※ကော့·ဖေ 焼けるように熱い。燃えるように
 ぼてる。
 ※ကော့·ဂဟေမ်·ဂဟေမ် 蒸し暑い。
 ※ကော့·ဂဟေမ်·ဂဟေမ် いらいらする。焦る。
 ※ကော့·လှိုင်·ဝ ①あたたかい。②あまり熱
 くない。ぬるい。
 ※ကော့·လှိုင်·ဂါး·ဂါး·ဂါး·ဂါး 黙ってい
 る人は深謀遠慮だ。
 ※ကော့·လှိုင် 暖かくて気持ちが良い。
 ※ကော့·လှိုင်·(လှိုင်) 蒸し暑い。
 ※ကော့·ဟေမ် 蒸し暑い。
 ※ကော့·ဟေမ် 炎熱の。
 ※ကော့·ဟေမ်·ဟေမ် ものすごく暑い。 ဗြေ·
 ကော့·ဟေမ်·ဟေမ် 太陽が容赦なく照りつけ
 てる。
 ※ကော့·ဟေမ် 炎熱／酷熱／炎暑／酷暑の。乾
 ききって風がなくて乾燥して暑い。
 ※ကော့·ဟေမ်·ဟေမ် すごく／我慢できないくらい
 暑い。暑くて死にそう。
 ※ကော့·ဟေမ်·ဝ 暖かい。温かい。
 ※ကော့·ကော့ ①温かい(部屋。衣服。心。天気。
 微笑。雰囲気。出迎え。歓迎。友情)。気持ち
 良い(部屋)。熱い(忠誠心)。②(比)安心
 /ほっとしている。
 ※ကော့·ကော့ 熱氣。輻射熱。
 ※ကော့·ကော့ 怒りでかっとなる。激怒する。
 ※ကော့·ကော့·ကော့·ကော့ 非常に苦しく憂鬱な。

※ကော့·ကော့ 夏。
 ※ကော့·ကော့ ①邪悪な。心の悪い。悪(党)。
 ②せっかちな。
 ※ကော့·ကော့ 熱氣。輻射熱。
 ※ကော့·ကော့ かっとなる。
 ※ကော့·ကော့ → ကော့·ကော့·ကော့·ကော့ = ကော့·
 ကော့·ကော့·ကော့·ကော့。鉄は熱いうちに打
 て(←子供をしつける時)。
 ※ကော့·ကော့·ကော့·ကော့ 白熱する。
 ※ကော့·ကော့ 焼きこて。
 ※ကော့·ကော့ 熱帯。
 ※ကော့·ကော့ 湯。
 ※ကော့·ကော့·ကော့ 温泉。
 ※ကော့·ကော့·ကော့ 熱帯の国。
 ※ကော့·ကော့ 熱心である様子。
 ※ကော့·ကော့·ကော့ 熱帯。
 ※ကော့·ကော့ 夏(=2~6月)。
 ကော့ [k'dam] (エ) → ကော့·ကော့。
 ကော့ [k'dag] (形) 固まった。乾いて固くなっ
 てくっついている。こびりついている。(名)
 固くなったもの(←パンの固くなった皮、ポイ
 ラーの湯垢、など)。(音)どしん。(エ) →
 ကော့·ကော့。
 ※ကော့·ကော့ = ကော့·ကော့。(焦げて鍋底にこ
 びりついた飯)。
 ကော့·ကော့·ကော့ 花崗岩。
 ※ကော့·ကော့ ①騒々しい音をたてる。騒音をた
 てて(勉強などの)邪魔になる。②どすん。ご
 っん。ごん。
 ※ကော့·ကော့ ①=ကော့·ကော့。②(植)ウドノ
 キ科ウドノキ属アカバナウドノキ, Leea

rubra (S).

※ $\text{တယ}\cdot\text{ကံ}\cdot\text{ခိ}\cdot\text{ခိ}$ = $\text{တယ}\cdot\text{ခိ}\cdot\text{ခိ}$ (ခိခိ).

(鍋に水をはって鍋底にはり付いている飯をはがした飯)。

$\text{ကံ}\cdot\text{ခိ}\cdot\text{ခိ}$ [k'daŋ ɲi'a] (cf. t. ကဝဲခိခိဂံး : kradag ɲa:) (名) (植) パンレイシ科オオソウカ属, *Artabotrys odoratissimus* (H), ကဝဲခိခိဂံး (←花は芳香がある)。

$\text{ကိ}\cdot\text{သိ}$ [k'du:ŋ] (副) とても速く。ぱっと(逃げる。別れる)。

$\text{ကိ}\cdot\text{က}$ [k'duk] (音) (果実などが落ちる音)。ほとん。ほとり。

$\text{ကိ}\cdot\text{သိ}$ [k'duŋ] (音) = $\text{ကိ}\cdot\text{သိ}$ 。どん (←鉄砲の音)。

$\text{ကိ}\cdot\text{က}$ [k'du:k] (音) どしん。

$\text{ကိ}\cdot\text{သိ}$ [k'du:ŋ] = $\text{ကိ}\cdot\text{သိ}$ 。

$\text{ကိ}\cdot\text{ခိ}$ [k'dòm] (名) 紐ボタン。

※ $\text{မိ}\cdot\text{ခိ}\cdot\text{ခိ}$ (紐ボタンを掛ける鉤)。

$\text{ကံ}\cdot\text{ခိ}$ [k'dèaŋ] (音) ぱたん (←ドアの音)。ぱりぱり (←雷の音)。

$\text{ကိ}\cdot\text{သိ}$ [k'tòm] (ps. kadamba) (名) = $\text{ကိ}\cdot\text{သိ}\cdot\text{ခိ}\cdot\text{ခိ}$ (植) アカネ科クピナガマタバナノキ,

Anthocephalus candamba. など, ကဝဲခိခိဂံး.

アカネ科, *Stephegyne parvifolia* (S).

※ $\text{ကိ}\cdot\text{သိ}\cdot\text{ခိ}\cdot\text{ခိ}$ = $\text{ကိ}\cdot\text{သိ}$ (S).

※ $\text{ကိ}\cdot\text{သိ}\cdot\text{ခိ}\cdot\text{ခိ}$ = $\text{ကိ}\cdot\text{သိ}\cdot\text{ခိ}\cdot\text{ခိ}$ = $\text{ကိ}\cdot\text{သိ}\cdot\text{ခိ}\cdot\text{ခိ}$ = $\text{ကိ}\cdot\text{သိ}\cdot\text{ခိ}\cdot\text{ခိ}$.

$\text{ခိ}\cdot\text{ခိ}$ = $\text{ခိ}\cdot\text{ခိ}$ = $\text{ခိ}\cdot\text{ခိ}$. マメ科キングウカ

ン {金含飲}, *Acacia farnesiana*. など,

ကဝဲခိခိဂံး, ကဝဲခိခိဂံး. (←生け垣にし, 葉/

花/若い実は食べられる). マメ科ギンゴウカ

ン属ギンゴウカン {銀含飲}, *Leucaena*

glauca.

※ $\text{ကိ}\cdot\text{သိ}\cdot\text{ခိ}\cdot\text{ခိ}$ アカネ科, *Stephegyne diversifolia* (S).

※ $\text{မိ}\cdot\text{ခိ}\cdot\text{ခိ}$ → $\text{မိ}\cdot\text{ခိ}\cdot\text{ခိ}\cdot\text{ခိ}$ (イネ). $\text{ကိ}\cdot\text{ခိ}$ [k'no'] (名) ① (サンボットやスカートの

横のへり). ②へり飾り. (動) ①すねる (←甘えて). ②がっかりする.

※ $\text{ကိ}\cdot\text{ခိ}\cdot\text{ခိ}$ = $\text{ကိ}\cdot\text{ခိ}\cdot\text{ခိ}$. 甘えた態度をとる. しなを作る. 甘えてすねる/ふくれる.

※ $\text{ကိ}\cdot\text{ခိ}\cdot\text{ခိ}$ (失敗して) 心が傷つけられる. がっかりする. すねる.

※ $\text{ကိ}\cdot\text{ခိ}\cdot\text{ခိ}$ = $\text{ကိ}\cdot\text{ခိ}\cdot\text{ခိ}$.

※ $\text{ကိ}\cdot\text{ခိ}\cdot\text{ခိ}$ (甘えて. かわいく) すねる.

$\text{ကိ}\cdot\text{ခိ}$ [k'naŋ] (cf. $\text{မိ}\cdot\text{ခိ}\cdot\text{ခိ}$) (動) いらだつ. いらいらする. (形) 吐き気をもよおす程いやだ. $\text{မိ}\cdot\text{ခိ}\cdot\text{ခိ}\cdot\text{ခိ}$ いらいらさせる. いらだたせる.

※ $\text{ကိ}\cdot\text{ခိ}\cdot\text{ခိ}$ いらいらする (←目下の人/同僚に腹をたてていてやっつけたいが, それをする) と後が怖いのでできないでいる気持. 他の男が自分の好きな女と長々とくだらぬことをしゃべっていていらいらする. など).

※ $\text{ကိ}\cdot\text{ခိ}\cdot\text{ခိ}$ 噛み付きたくなる/めちゃくちゃにしたくなる程可愛い.

※ $\text{ကိ}\cdot\text{ခိ}\cdot\text{ခိ}$ 不愉快である. 気持ちを傷つけられている. むしゃくしゃしている. (←ほぼ $\text{ကိ}\cdot\text{ခိ}$ と同じ. 少し意味が強い).

$\text{ကိ}\cdot\text{ခိ}$ [k'no'] (エ) ① → $\text{ကိ}\cdot\text{ခိ}\cdot\text{ခိ}$. ② → $\text{ကိ}\cdot\text{ခိ}\cdot\text{ခိ}$.

$\text{ကိ}\cdot\text{ခိ}\cdot\text{ခိ}$ [k'no' k'no'] (動) = $\text{ကိ}\cdot\text{ခိ}\cdot\text{ခိ}$. 甘えた態度をとる. しなを作る. 甘えてすねる/ふくれる.

$\text{ကိ}\cdot\text{ခိ}$ [k'nec] (cf. $\text{ကိ}\cdot\text{ခိ}$) (動) 口をとがらせ

*^ㄊក្រិន·ឈាម → ^{ជាតិ·ស្ករ·ក្រិន·ឈាម} 血糖。
 *^ㄊក្រិន·ដី 地中。地下。 ^{បង្ហូរ·លូ·ក្រិន·ដី} 下水道
 水管を地中に埋める。 ^{ចាក់·បូស·ជ្រៅ} 深く根を張る。
 Δ^{ជលស្ករ·ក្រិន·ដី} 地下水。地下水面。
 Δ^{ទឹក·ក្រិន·ដី} 地下水。
 Δ^{ឧបស្ស័រ·ក្រិន·ដី} 地下トンネル。
 *^ㄊក្រិន·ដំណែល 現職/現役の。
 Δ^{តាំង·សិប·ក្រិន·ដំណែល} (その)職務に長期的に任命する。
 *^ㄊក្រិន·ឋានៈ·ជា~ ~の資格/身分で。 ^{ក្រិន·ឋានៈ·របស់·ខ្លួន·ជា·ឪ·ពុក} 父であるという身分において。
 *^ㄊក្រិន·ទន្លេ → ^{រាវ·រក·មូល·ក្រិន·ទន្លេ} やつても無駄だ。
 *^ㄊក្រិន·ទី → ^{ក្នុងកម្ម·ក្រិន·ទី} 座り込み (= 職場占拠)。
 *^ㄊក្រិន·ទូរទស្សន៍ → ^{ចេញ·លេង·ក្រិន·ទូរទស្សន៍} テレビに出演する。
 *^ㄊក្រិន·នាម·ជា~ ~の名において(行う)。~として(やって来る)。
 *^ㄊក្រិន·នាម·នៃ~ ~の名において(行う)。
 *^ㄊក្រិន·នីតិកម្ម → ^{នេត្រ·ក្រិន·នីតិកម្ម} 管轄に属する。
 *^ㄊក្រិន·បច្ចុប្បន្នកាល 目下。現在。
 *^ㄊក្រិន·បនក·របស់~ → ^{នេត្រ·ក្រិន·បនក·របស់~} = ^{នេត្រ·លើ·បនក·របស់~} ~の責任の中にある。~の世話になっている。
 *^ㄊក្រិន·បន្ទា → ^{ដួច·ត្រឡាច·នេត្រ·ក្រិន·បន្ទា} 心が苦しい。
 *^ㄊក្រិន·បំផុត → ^{ទី·ក្រិន·បំផុត} (店の)奥。

*^ㄊក្រិន·ប្រទេស 国内。
 Δ^{នយោបាយ·ក្រិន·ប្រទេស} 内政。内政政策。
 Δ^{ព័ត៌មាន·ក្រិន·ប្រទេស} 国内ニュース。
 *^ㄊក្រិន·ផ្ទៃ 腹の中。 ^{ក្រិន·ផ្ទៃ} お腹の中の子。 ^{ក្រិន·ផ្ទៃ·នៃ·ភិ·ពេញ} プノンペンに。
 *^ㄊក្រិន·ផ្ទះ 家の中。 ^{សំនឹ·ក្រិន·ផ្ទះ} 家に閉じこもる。 ^{រំលឹន·អំពាវ·អស់·ពី·ក្រិន·ផ្ទះ} 家の中のもの (= 家具など) をすっかりなくす。
 Δ^{ការ·ងារ·ក្រិន·ផ្ទះ} 家事。
 Δ^{កើត·ស្និម·ក្រិន·ផ្ទះ} 家族内に問題が起こる。
 Δ^{ថវិកា·ក្រិន·ផ្ទះ} 家計。
 *^ㄊក្រិន·ពេល·ឆាប់·ៗ·នេះ = ^{នេត្រ·ពេល·ឆាប់·ៗ·នេះ}。間もなく。近いうちに。
 *^ㄊក្រិន·ពេល·ជា·មួយ·គ្នា·នេះ これと同時に。
 *^ㄊក្រិន·ពេល·ជិត·ៗ·នេះ → ^{បញ្ចាំង·ក្រិន·ពេល·ជិត·ៗ·នេះ} 近日上映。
 *^ㄊក្រិន·ពេល·ដែល~ ~した/する時。~の時。
 *^ㄊក្រិន·ពេល·ថ្មី·ៗ·នេះ ごく最近 (← 過去も未来も)。
 *^ㄊក្រិន·ពោះ 腹の中。 ^{ខំ·លេប·ចូល·ទៅ·ក្រិន·ពោះ} 我慢して飲み込む。 ^{ខ្យល់·ដក·ក្រិន·ពោះ} 腸内ガス。 ^{ឆាត·ខ្យល់·ក្រិន·ពោះ} 腹の中のガス。
 Δ^{សើច·ក្រិន·ពោះ} ぐすくす笑う。ふくみ笑いする。 ^{លួច·សើច·ក្រិន·ពោះ} 腹の中でせせら笑う。
 *^ㄊក្រិន·ព្រៃ → ^{រងារ·តែ·ក្រិន·ព្រៃ} 内弁慶。かげで大口を叩く。
 *^ㄊក្រិន·ព្រំ·ដែន·នៃ·សិទ្ធិ 権利の範囲内で。
 *^ㄊក្រិន·ភ័យ → ^{បន្ទា·ក្រិន·ភ័យ} 獅子身中の虫。

※**កម្មវិធី** 一生の間で。
 ※**កម្មវិធី** 1日で。1日のうちに。
 ※**កម្មវិធី** 日 (日 = 日) 毎日毎日 (←具体的な日時が決まっている。毎日百円ずつ貯金する)。(→**日**)。
 ※**កម្មវិធី** 一時的に。
 ※**កម្មវិធី** 1時間につき (~円。~キロ)。**平均時速** 50キロ。
 ※**កម្មវិធី** ~ ~の間。~**間**。~**間**。
 ※**កម្មវិធី** →**台詞**。
 ※**កម្មវិធី** →**丸括弧**。
 ※**កម្មវិធី** 輪廻の中。**輪廻**。
 ※**កម្មវិធី** →**寺**。
 ※**កម្មវិធី** →**職業的良心**。
 ※**កម្មវិធី** →**現役軍人**。
 ※**កម្មវិធី** →**の管轄に属する**。
 ※**កម្មវិធី** 国内。
 Δ**地方時**。
 Δ**内戦**。
 ※**កម្មវិធី** ①→**畏にか**

かる。②→**占** 生きて/
 存在している。
 ※**空中** (衝突。分解)。
 ※**保護国**。
 ※**印象を受ける**。②→**心に響いている**。③→**~を強く印象に残す**。
 ※**全面降伏する**。服従する。
 ※**他人の世話になって暮らす**。
 ※**とどまることなく輪廻転生を続ける**。
 ※**保護の下にある**。
 ※**麻疹の発疹が外に出ないで体内に出る**。
 ※**内反足の**。
 ※**(悲しくて。叩かれて)ぐったりしている**。
 ※**中側。内側。内部**。
 ※**奥**。
 ※**パンツ。パンティ**。
 ※**下着**。
 ※**内臓**。
 ※**(幾何)内接する**。
 ※**外が焦**

※*ရွာ်သိင်္ဂ* → *မုၢ်ရွာ်သိင်္ဂ* 錯角。

※*သဲာ်ကိၣ်* 中に入れる。

※*တြဲာ်တြဲာ်ကိၣ်* 内耳。

※*ပံာ်တံာ်ကိၣ်* 喉。

※*ပွဲာ်ဟဲာ်ကိၣ်* 中空の。

※*တြဲာ်သ့ကိၣ်* = *တြဲာ်သ့ကိၣ်*。知恵や学問はあ
るが口下手な/それを外に出さない。

※*ပံာ်သ့ကိၣ်* (びんなどの) 内壁面。

※*ပံာ်သိၣ်ကိၣ်* (毒素が内部にこもるベスト)
(←これは助からない)。

※*မိၣ်သိၣ်ကိၣ်* 内燃機関。

※*ပံာ်တြဲာ်တြဲာ်ကိၣ်* 内耳孔。

※*ပံာ်ပံာ်ကိၣ်* ~ (ジャガイモはナス科) に
属する。

※*ပံာ်ကိၣ်* ①居眠りする。②ほーつとする。

※*ပံာ်ပံာ်ကိၣ်* 内海。

※*ပံာ်ကိၣ်* = *ပံာ်ပံာ်*。内部が腐っている。

※*ပံာ်ပံာ်ကိၣ်* ベチコート。

※*ပံာ်ပံာ်ကိၣ်* 真割引。

ကိၣ်က [k'bo:] (cf. t. ကိၣ်ပဝဂ် : krabò:k,
kabò:k) (名) (魚) ポラ科, Mugilidae,
ကိၣ်ပဝဂ်。

ကိၣ်သိၣ် [k'boŋ] (動) 掌ですくう (←大抵は両手
で)。(名) (植) イラクサ科ムカゴイラクサ
属, *Laportea urentissima* (S)。

ကိၣ်သိၣ် [k'bot] = *ကိၣ်သိၣ်*。

ကိၣ်သိၣ် [k'bot] (s. *ကိၣ်သိၣ်*) = *ကိၣ်သိၣ်*。(動)

(国/友/配偶者を) 裏切る。 *ပံာ်ပံာ်ကိၣ်*。

ပံာ်ပံာ်ကိၣ် 妻を裏切る男。

※*ကိၣ်သိၣ်ကိၣ်* 裏切る。

※*ကိၣ်သိၣ်ကိၣ်* 心を裏切る。浮気/密通する。

ကိၣ်သိၣ်ကိၣ် (夫が) 浮気する。

ပံာ်ပံာ်ကိၣ်ကိၣ် 夫に裏切られている女。

ပံာ်ပံာ်ကိၣ်ကိၣ် 夫を裏切って密通している
妻。

※*ကိၣ်သိၣ်ကိၣ်* 国を裏切る。

※*ကိၣ်သိၣ်ကိၣ်* 国を裏切る。

※*ကိၣ်သိၣ်ကိၣ်* 裏切り者。

※*ပံာ်ပံာ်ကိၣ်* 共同謀議。反乱計画。

※*ကိၣ်သိၣ်ကိၣ်* 姦通/不貞をする (←妻が)。

※*ကိၣ်သိၣ်ကိၣ်* 浮気をする (←妻が)。

ကိၣ်က [k'ba'] (名) コップ敷き。受け皿。茶た
く。コースター。

ကိၣ်က [k'bac] = *ကိၣ်က*。(名) ①(ok.
khpac)。彫刻。彫った模様 (←一つ一つの模
様。それぞれに名前がある)。②算盤。③賭け
札。チップ。点棒。④おまけ (←果物などを1
2個買うとおまけとして1個か2個くれる。こ
のおまけ)。

※*ကိၣ်က* (模様) (←火炎状。仏像の
頭のような模様)。

※*ကိၣ်က* (柱の上部の飾り/彫刻)。

※*ကိၣ်က* = *ကိၣ်က*。模様。デザイン。
(←一つ一つに名前がある)。 *ကိၣ်က*。
ကိၣ်က 模様を彫る。

ပံာ်ပံာ်ကိၣ်က (必要以上に飾ろうと
する人。何事でも必要以上に綺麗に飾らないと
気のすまない人)。

※*ကိၣ်က* (格子縞/模様)。

※*ကိၣ်က* (レリーフ。浮き彫り)。

※*ကိၣ်က* (模様) (←ロープのような
形)。

※ကျာတ်·စိတ်·လေ့ ခုတ်ပေ။
 ※ကျာတ်·ဝိဒ္ဓိ ခုတ်ပေ။
 ※ကျာတ်·ဝေး 透かし彫り。
 ※ကျာတ်·မင်္ဂလာ = မင်္ဂလာ (ဝိဒ္ဓိ
 花の形の模様) (=「*」)。
 ※ကျာတ်·မိုး·လေ့ 浮き彫り模様 (←金属の)。
 ※ကျာတ်·ရွှေ·လေ့ (模様) (←ハスの花
 弁の形)。
 ※ကျာတ်·ခွေ ခုတ်ပေ။
 ※ကျာတ်·ခွေ 花模様。
 ※ကျာတ်·ခွေ အာပေ့ကွေ့。
 ※ကျာတ်·မင်း·လေ့ = ကျာတ်·လေ့။
 ※ကျာတ်·လေ့ 透かし彫り。
 ※ကျာတ်·လေ့·ခွေ 魚鱗模様。
 ※ကျာတ်·လေ့ → စိတ်·ကျာတ်·လေ့ 指を折って
 計算する。
 ※ကျာတ်·လေ့ = ကျာတ်·မင်း·လေ့。渦巻
 き模様。螺旋形。
 ※ကျာတ်·လေ့·ခွေ 破風の彫刻。
 ※ကျာတ်·မင်း·လေ့ 浮き彫り。
 ※ကျာတ်·ကျာတ် = ကျာတ်·ကျာတ်。
 ※ကျာတ်·လေ့·ကျာတ် ①知識はあるのに態度が
 悪い。②不注意でやりそこなう。
 ※ကျာတ်·လေ့·ကျာတ် 知りすぎて法を踏み外す。
 過ぎたるは及ばざるが如し。
 ※ကျာတ်·ကျာတ် 算盤をはじく。
 ※ကျာတ်·ကျာတ် (模様を描くための型)。
 ※ကျာတ်·ကျာတ် 古典舞踊を踊る。
 ※ကျာတ်·ကျာတ် 曲芸をする(?)。
 ※ကျာတ်·ကျာတ် 模様を写し取る/写す。
 ※ကျာတ်·ကျာတ် 策が尽きる。

※ကျာတ်·ကျာတ် おまけする (←果物などを12個
 買うとひとつかふたつおまけする)。
 ကျာတ် [k'ba:n] (名) (古) 下皿。受け皿。
 ※ကျာတ်·ကျာတ် 皿類。食器類。
 ကျာတ်·ကျာတ် [k'ba:p t'naot] (名) (サトウ
 ヤシの頂上の葉の葉脈)。
 ကျာတ် [k'ba:i] (エ) → ကျာတ်·ကျာတ်。
 ကျာတ် [k'ba:l] (ps. kapāla) (ok.) (名)
 ①(人/生物/釘/ハンマーの)頭。(切った)
 首。(舟/行列の)前部。②(本)~冊。(動
 物)~頭。(土地)~区画。③はじまり。上の
 部分。④噴出口。ノズル。⑤(録音機の)ヘッ
 ド。⑦~な奴。~野郎。⑥(無尽)~口。
 ကျာတ်·ကျာတ်·ကျာတ်·ကျာတ် (カメが)
 甲に首をひっこめる。 ကျာတ်·ကျာတ် 小
 切手帳2冊。 ကျာတ်·ကျာတ် 3頭。
 ကျာတ်·ကျာတ်·ကျာတ် 無尽に2口入る。
 ကျာတ်·ကျာတ် 1区画の土地。
 ကျာတ်·ကျာတ် = ကျာတ်·ကျာတ် (木)
 カキノキ科, Maba castanea (S)。
 ကျာတ်·ကျာတ် 船首。
 ကျာတ်·ကျာတ် (船首の柱)。
 ကျာတ်·ကျာတ် 無頼漢。
 ကျာတ်·ကျာတ် (中州の川上側)。
 ကျာတ်·ကျာတ် 顔面のわりに頭の小さい。
 ကျာတ်·ကျာတ် 瘤のできた頭。
 ကျာတ်·ကျာတ် → ကျာတ်·ကျာတ် (木)
 (マンゴー)。
 ကျာတ်·ကျာတ် ①(牛車のくびきをつける部
 分)。②(舟のへさきの飾りの柱)。
 ကျာတ်·ကျာတ် = ကျာတ်。気の狂った。

*ក្បាល·គ្រាញ់ → រន្ទះ·បាញ់·ក្បាល·
 គ្រាញ់ (雨期の終りに何回も鳴る小さな雷)。
 *ក្បាល·ខ្លឹះ·(ដូង) (ココナツミルクを搾
 する時に最初にとれる濃いミルク)。
 *ក្បាល·ខ្សែ] キセルの雁首。
 Δអា·ក្បាល·ខ្សែ] 馬鹿な奴。
 *ក្បាល·ខ្សែ·គ្រាត់ ベルトのバックル。
 Δកន្ទាស់·ក្បាល·ខ្សែ·គ្រាត់ ベルトのバック
 ルの止め金。
 *ក្បាល·គ្រាប់·ថែក 手榴弾のピン。កាច់·
 ក្បាល·គ្រាប់·ថែក 手榴弾のピンを抜く。
 *ក្បាល·ថែគ្រ ベッドの枕元。
 *ក្បាល·ឆ្នាំង (直線で囲まれていない土地に
 対して仮に定める土地の幅)。
 *ក្បាល·ចាស់ ①頭が古い (=新しい考えに
 ついて行けない)。時代遅れの。②時代遅れの
 /頭の古い人。
 *ក្បាល·ចុច 押しボタン。
 *ក្បាល·ថែវ (艀の柄の先端の部分)。
 *ក្បាល·ចំពួយ·ទឹក 散水ホースのノズル。
 *ក្បាល·ច្បាប់ (小切手帳の端の控え)。
 *ក្បាល·ច្រឡឹង 腕白な。
 Δអា·ក្បាល·ច្រឡឹង 腕白小僧。
 *ក្បាល·ឆក 額のはげ上がった頭。
 *ក្បាល·ឆែង (下品) 亀頭。
 *ក្បាល·ថែក ①(銃の) 撃鉄。②=ស្តី·
 ក្បាល·ថែក 歯車の歯止め。
 *ក្បាល·ឆ្អឹង 骨端。
 *ក្បាល·ជង្គង់ 膝頭。
 Δទន់·ក្បាល·ជង្គង់ 膝の力が抜けて座り込む。
 Δអង្គុយ·គ្រែពាម·ក្បាល·ជង្គង់ = អង្គុយ·

គ្រែពាម·ជង្គង់。膝を抱えて座る。
 Δអង្គុយ·ខ្ទប់·ក្បាល·ជង្គង់ 膝を抱いて座る。
 *ក្បាល·ជណ្តើរ 階段の下り口。
 *ក្បាល·ជួរ 列の先頭。
 *ក្បាល·ញញូរ ハンマーの頭。
 *ក្បាល·ដប់ びんの口。
 *ក្បាល·ដី 土地の1区画。
 Δផែន·ទី·ក្បាល·ដី 土地地図。
 *ក្បាល·ដៃក·គោល 釘の頭。
 *ក្បាល·ដោះ ①乳首 (←哺乳びんのも)。
 ②おしゃぶり。
 *ក្បាល·ដំណេក 枕元。
 *ក្បាល·ដំរី ①→ទាម·ក្បាល·ដំរី ソウの首
 に乗る。②→ស្វាយ·ក្បាល·ដំរី (木) ウル
 シ科マンゴー属マンゴー, *Mangifera indica*
 (H), มะม่วงหัวช้าง。
 *ក្បាល·គ្រែងោល つつるに刺った頭。
 *ក្បាល·គ្រែមាត់ やせて頭ばかり大きい。
 *ក្បាល·ថ្នល់ 道のはじまるどころ (←大通り
 から別れる小道のその始まりの部分, など)。
 *ក្បាល·ថ្ម 暗礁 (←海に隠れている岩の頭の
 部分)。
 *ក្បាល·ថ្ម·ពិល 乾電池の極。
 *ក្បាល·ថែន → ផ្សិត·ក្បាល·ថែន (キノ
 コ)。
 *ក្បាល·ទង (花柄や果柄が花や実について
 いる所)。
 *ក្បាល·ទន្លេ 川の水源/源流。
 *ក្បាល·ទ័ព 前線部隊。軍の前部分。
 *ក្បាល·ទឹក ①泉。噴水。水源。②(洪水の
 溢れた水や津波の押し寄せて来る水のその先

端)。

※ក្បាល·ទឹក·ម៉ាស៊ីន 水道の蛇口。

※ក្បាល·ទូក へさき(←舟の)。

※ក្បាល·ទៅ·មុន →លោត·ក្បាល·ទៅ·
មុន 頭から飛び込む。

※ក្បាល·នាវា 船首。

△ទ្រុន្ទ·ក្បាល·នាវា 船嘴。

※ក្បាល·ហ្វៀ トラップ博打場。 បើក·

ក្បាល·ហ្វៀ トラップ博打場を開く。

△មេ·ក្បាល·ហ្វៀ トラップ博打場の主人/胴
元。

※ក្បាល·ជួរ ①墓の前面。②墓の上部。

※ក្បាល·ផ្សិត キノコの傘。

※ក្បាល·ពាយ (後頭部が出っ張った頭)。

※ក្បាល·ពីរ →ពស់·ក្បាល·ពីរ (へビ)
Typhos? (H)。

※ក្បាល·ពួក (同じ仲間の中で特に大きいも
の)。

※ក្បាល·ពោះ (腹の臍の辺り)。下腹。

△ដុះ·ក្បាល·ពោះ =ដុះ·ពោះ。(太って)
腹が出る。太鼓腹になる。

※ក្បាល·ពោះ·ជាប់·ធ្លឹង·ខ្នង 異常にやせて
いる。

※ក្បាល·ព្រលប់ たそがれ時。夕方になりは
じめの頃。(←ព្រលប់の始まり)。

※ក្បាល·ភូមិ (村の始まりの部分)。村の入
り口。

※ក្បាល·មាន់ →ដៃក·ក្បាល·មាន់ はんた
こて。

※ក្បាល·ម៉ាស៊ីន·ទឹក 水道の蛇口。

※ក្បាល·ម៉ាស៊ីន·ទឹក·លត់·អគ្គីភ័យ 消火栓。

※ក្បាល·មេ·ដែក 磁石の極。

※ក្បាល·មេក្រូ マイク。

※ក្បាល·រង្វាល つるつるにはげた頭。やかん
頭。

※ក្បាល·រង្វាក់ 大勢いて頭しか見えぬ。

※ក្បាល·រថ·ភ្លើង 機関車。

※ក្បាល·រថ·យន្ត →គម្រប·ក្បាល·រថ·
យន្ត 自動車のボンネット。

※ក្បាល·រទេះ·ភ្លើង 機関車。

※ក្បាល·រឹង 他人の意見/言うことを聞かな
い。頑固/強情な。

※ក្បាល·លិខិត レターヘッド。

※ក្បាល·លិង្គ 亀頭。

※ក្បាល·ល្ងាច 夕方早く。宵の口。

※ក្បាល·សករាជ その時代の悪名高い。
មនុស្ស·ក្បាល·សករាជ 一代の大悪人。

※ក្បាល·សសរ 柱頭。

△សណ្ត·ក្បាល·សសរ 頂板(=柱頭と梁と
の間におく板)。

※ក្បាល·ស្មុគ្រ 釜糸(=釜から取り上げたば
かりのまだ縋りをかけていない絹糸)。

※ក្បាល·សោ (ドアの) 把手(?)。

※ក្បាល·សំបុក្រិ レッターヘッド。

※ក្បាល·ស្កក់ 頭が鈍い。

※ក្បាល·ស្ទឹង 川の水源/源流。

※ក្បាល·ស្រា (蒸留酒を作る時に最初にとれ
た酒)。一番しほり。(←アルコール分が多
い)。

※ក្បាល·ស្រួច 鋭い頭。

※ក្បាល·ស្រួច·ច្រឡឹង とがって他より高く
でている頭。

※**ក្បាល**·ស្វា ①→**ត្រសក់**·**ក្បាល**·ស្វា
 (キューリ) (←小型で太い)。②→**អន្ទ្រ**·
ក្បាល·ស្វា 大植。
 ※**ក្បាល**·**វៃហង** (髪がほとんど残っていない
 頭)。
 ※**ក្បាល**·**ខ្សញ** 役立たず。
 ※**ក្បាល**·**ខ្សៀង**·**ត្រី** (恐ろしくて) 髪の毛が
 逆立つ。
 ※**ក្បាល**·**ខ្សៀង**·**ស្កក** (寝不足で) 頭が働かな
 い。
 ※**ក្បាល**·**ខ្សោស៊ី** (ホルトの) ナット。
 ※**ក្បាល**·**អង្កញ** 膝頭。
 ※**ក្បាល**·**អវ័ន្ត**·**ស៊ី** ①ふけだらけの頭。②(皮
 膚病で) ところどころ毛が抜けた頭。③(罵
 はげ野郎(←けんかの時)。
 ※**ក្បាល**·**អវ័ណ្ណ** (ほぞ穴に差し込む) ほぞ。
 ありほぞ。あり接ぎ。
 Δ**ដំណាប់**·**ក្បាល**·**អវ័ណ្ណ** ありほぞ。
 ※**កក់**·**ក្បាល** = **កក់**·**សក់**。洗髪する。
 ※**កញ្ចត់**·**ក្បាល** 額のはげ上がった。
 ※**កម្មាត់**·**ក្បាល**·**ចេញ** (俗) 消す(=殺す)。
 ※**កំពុល**·**ក្បាល** 頭のてっぺん。
 ※**ក្បាច់**·**ក្បាល** (柱の上部の飾り/彫刻)。
 ※**ក្រវាត់**·**ក្បាល** おもがい(←馬具)。
 ※**ខួរ**·**ក្បាល** ①脳。②頭脳。(**ខួរ**·**ក្បាល**+
 は見出し語 **ខួរ** の中を見よ)。
 ※**ខ្នើយ**·**ក្បាល** 枕。
 ※**គម្រប**·**ក្បាល** フード。
 ※**ត្រវី**·**ក្បាល** 首を横に振る(=「否」のサイ
 ン)。
 ※**ត្រៀង**·**សំវៃណន**·**ក្បាល** 頭の飾り。

※**នឹក**·**ក្បាល** 首を縦に振る(=諾のサイン)。
 うなずく。
 ※**នឹក**·**ក្បាល**·**រឿង**·**ៗ** こっくりこっくりする
 /うなずく。
 ※**នាក់**·**ក្បាល**·**រឿង** 頭をぐいとたげる。
 ※**វៃវៃ**·**ក្បាល** (船首にある艫)。
 ※**វៃ**·**ក្បាល** (頭髪につくシラミ)。頭ジラ
 ミ。
 ※**ឈឺ**·**ក្បាល** 頭が痛い(←比喩的にも可)。
 ※**ឈឺ**·**ក្បាល**·**រឿង** 頭が重い。頭痛がして気
 分が晴れない。
 ※**ឈ្នត់**·**ក្បាល** ターバン。
 ※**ទរ**·**ក្បាល** 頭を殴る。
 ※**ទើស**·**ក្បាល** 頭を悩ます。頭の邪魔になる。
 ※**ធ្ងន់**·**ក្បាល** 頭がふらふらする。
 ※**ធ្វើ**·**ក្បាល**·**ងើ**·**ងើ**·**ៗ** 首を左右に振る。
 ※**បង្ហាន់**·**ក្បាល** 頭を下げてお辞儀する。
 ※**ប៉ូច**·**ក្បាល** 頭のてっぺん。
 ※**បែក**·**ក្បាល** 頭が割れる(←殴られたりし
 て)。
 ※**ជុត**·**ក្បាល** 背の高さより高い/深い。
 ※**ផ្កាយ**·**ក្បាល** (牛などの) 額の星/白斑。
 ※**ជយ**·**ក្បាល** → **ជេក**·**ជយ**·**ក្បាល**·**គា**
 (それぞれが頭と足を逆の方向に向けて) 互い
 違いに寝る。
 ※**ពី**·**ក្បាល**·**ដល់**·**ចុង**·**ជើង** 頭のてっぺんか
 ら足の先まで。
 ※**ពុះ**·**ក្បាល** 頭をたち割る。
 ※**ពោង**·**ក្បាល** → **កណ្តាល**·**ពោង**·**ក្បាល**
 眉間。
 ※**ត្រី**·**ក្បាល** (恐ろしくて) 髪の毛が逆立つ。

※*មួយចំហៀងក្បាល* 頭の片側。(→見出し語*ចំហៀង*の中)。

※*រង្ស៊ីកក្បាល* 少しずつ首を振る。

※*រោយដីលើក្បាល* 土をばらばらと頭の上にかける(=土地の神へ助けを求めるまじない)。

※*លលាដ៍ក្បាល* = *ដ៏ដ៏លលាដ៍ក្បាល*。頭蓋骨。

※*លិចក្បាលទ្រទូងដៃ* 頭が沈み、上にのばした手の先だけが水面上に出る。

※*សក់ក្បាល* 頭髮。

※*ស្រែកក្បាល* トウで編んだ枕(?)。

※*សន្ទុក្បាល* → *គិតចង់វែកសន្ទុក្បាល* 首をひねって考える。

※*ស្ម័គ្រក្បាល* 繭羽毛(=繭の外側を囲んでいる目の粗い繊維)。

※*សំគោកក្បាលចុះក្រោម* 頭を下にしてぶら下がる。

※*សំយុងក្បាល* 頭を下にする/下げる。

※*វែស្បកក្បាល* 頭皮。

※*វេអិតក្បាល* 首をのばす(←見るために)。

※*អំបែងក្បាល* (下品) 頭。

ក្បិត [k'bat] (cf. *បិទ*) (動) = *ក្បិត*。手で押えて/押し付けて平らにする。(髪/スカートが風であおられるのを)手で押える。手で下になでおろす。(エ) → *ក្បិតក្បិត*。

※*ក្បិតជួនថ្ម* (植) キク科ブクリユウサイ属ブクリユウサイ, *Dichrocephala latifolia* (H)。

※*ក្បិតត្បូង* (植) スベリヒユ科スベリヒユ属, *Portulaca oleracea* (H)。

※*ក្បិតមុខ* → *អណ្តើកក្បិតមុខ* = *អណ្តើកបិទមុខ*。(カメ) オオガメ科, *Cuora amboinensis*, ក្បាប្បិប。

※*ក្បិតសក់* 髪をなでつける。

ក្បិតក្បិត [k'bat k'bi:t] (cf. *ក្បិតត្បូង*) (動) = *ក្បិតក្បិត* (古)。節約/儉約してためる。貯蓄する。

ក្បិន [k'bən] (名) (サンボットの端を巻いて前から後ろに股をくぐらせ、腰の後ろでとめる部分)。

※*ចងក្បិន* (サンボットの両端を身体の前で巻いて前から後ろに股をくぐらせ、腰の後ろでとめる)。

※*ចងក្បិនកំប្រិត* (サンボットを禪のように後ろに端折って短くする)。

※*ចុកក្បិន* *ក្បិន* のはしっこを突っ込む/はさむ。

※*ដកក្បិន* ①(腰の後ろのサンボットの端を挿む所)。②(サンボットの腰に挿む部分)。

※*មួរក្បិន* サンボットの端を巻く。

ក្បិបក្បិប [k'bəp k'bi:p] (古) = *ក្បិតក្បិត*。

ក្បិល [k'bəl] (動) 先端を切りとる/捨てる。
※*ដាច់ក្បិល* ぶっつり/ぶつんと切れる。

ក្បិត [k'bat] (動) ①(布などを)しごいてのばす。②(ズボンや布に)折り目を付ける。

ក្បិន [k'boŋ] (名) ①灰(←灰汁をとるための)。②炭酸ソーダ。苛性カリ。

※*ខ្យងក្បិន* (貝)。

※*ច្រោះក្បិន* 灰汁の上澄液をとる。

※*ជាតិក្បិន* アルカリ。

※**ទឹកក្បួន** 灰汁 (←以前は洗濯に使用した)。

※**វិលក្បួន** 頭が混乱する。慌たしい。

ក្បួស [k'boh] (エ) → **សក្បួស**。

ក្បួន [k'bo:n] = **កម្បួន** (俗)。(名) 筏。

※**ក្បួនបរិណាត** 筏。

※**ត្រៃបង្កក្បួន** 筏を組む。

※**រវបង្កក្បួន** (筏を組む時に横にわたす竹)。

ក្បួរ [k'bo:] (エ) (ok. khpvar)。(1) → **ក្បួរ**。

ក្បួច。(2) → **ក្បួចក្បួរ**。

ក្បួរក្បួច [k'bo: k'bac] (ok. khpvar. ok.

khpac) (名) = **ក្បួចក្បួរ**。模様。デザイ

ン。(←一つ一つに名前がある)。

ក្បួច [k'bu:oc] (<**ក្បួច**)。(古) = **ក្រក្បួច**。

ក្បួន [k'bu:on] (名) ①行列。②(呪術, 医術,

技術などの奥義を記した本)。マニュアル。ハ

ンドブック。規則書。教科書。解説書。～概論。

③規則。定理。(数学の)公式。

※**ក្បួនខ្នាត** 公式集。法規集。

△**កតក្បួនខ្នាត** → **រា.កតក្បួនខ្នាត** めっちゃ

くちゃに踊る。

※**ក្បួនចម្បាំង** 兵学。兵法。

※**ក្បួនចរិយា** 行動指針。

※**ក្បួនច្បាប់ភាសា** ~ ~ 語文典。

※**ក្បួនជួន** ①葬式の行列。②輸送隊列。護送

隊。

※**ក្បួនដង្ហែង** 行列。パレード。

※**ក្បួនដំណ** 公式集。マニュアル。ハンドブッ

ク。

△**រឿនក្បួនដំណ** 学問をする。

※**ក្បួនទាក់ទិន** (書物名) (←星占い師が吉

凶を占うための書物)。

※**ក្បួនទំនាយ** 占い書。

※**ក្បួនទំនាយការយល់ស្តី** 夢占いの本。

※**ក្បួននព្វន្ត** 計算式。計算の公式。計算方法。

※**ក្បួនផ្សំគ្រឿងម្ហូប** 調理法。

※**ក្បួនផ្សំឱសថ** 薬の処方法。薬局方。

※**ក្បួនពិជ័យសង្គ្រាម** 戦術書。兵法書。

※**ក្បួនព្យាយាម** 分列行進。

※**ក្បួនព្រៃហ្នាជាតិ** 占い書。

※**ក្បួនភាសិត** 俚諺集。

※**ក្បួនសម្ព័ន្ធ** (夫婦としての相性を占うた

めの本)。

※**ក្បួន(សម្ព័ន្ធ)សម្ភារភូតិ** (年や月の

吉凶を占うための本)。

※**ក្បួនវិហ** 行列。パレード。

※**ក្បួនវិហរទ្រាច** 葬式の行列。

※**ក្បួនវិហសព** 葬列。

※**ក្បួនហោរា** 占星術書 (←惑星の位置を示

した本)。

※**ក្បួនអតិ** 占い書。

※**ក្បួនឱសថ** 薬局方。

※**ជួនក្បួនដើម្បីការពារ** 護送する。

※**រឿបក្បួន** 行列する (←作る)。

※**វិហក្បួន** 行列する (←歩く)。

※**អស់ក្បួន** ①策が尽きる。②全力を尽くして。

ក្រឿង [k'bu:əŋ] (t. ក្រឿងប្រឡាក់ : krabwəŋ)

(名) 瓦。タイル。

※**ក្រឿងពោរ** ゆがんでいる瓦。

※**ក្រឿងប្រក់ដំបូល** 屋根瓦。

※**ក្រឿងព្រំ** 棟瓦。

※**ក្រឿងស្រទាប់ចែក** なまこ型の瓦。

※**ប្រក់ក្រឿង** 瓦をふく。タイルを張る。

※**ផ្ទះក្រៀម** 瓦ぶきの家。
ក្រៀត [k'biət] (エ) → **ក្រៀត**・**ក្រៀត**。
ក្រៀប [k'biəp] (エ) → **ក្រៀប**・**ក្រៀប** =
ក្រៀត・**ក្រៀត**。
ក្រៀស [k'biəh] (<**ក្រៀស**) (動) ①(歯
 ブラシに歯みがきを)塗る。②(ごみなどを)
 指ではじきとばす。③コンマを書く。④母音記
 号の ['] をつける。(名) ①コンマ (=
 「,」. 小数点としても使用する)。② (=母
 音記号 ['])。③引用符。

※**ក្រៀស**・**ពីរ** (= ["])。
 ※**ក្រៀស**・**មួយ** ①コンマ。②アポストロ
 フィー。
 ※**ចំណុច**・**ក្រៀស** セミコロン (= 「 ; 」)。
 ※**ដាក់**・**ក្រៀស** コンマを書く。
 ※**បិទ**・**ក្រៀស** 引用符を閉じる。
 ※**បើក**・**ក្រៀស** 引用符を開く。
 ※**សញ្ញា**・**ក្រៀស** コンマ (←句読点)。
 ※**អនុ**・**ក្រៀស** → **អនុក្រៀស**。

ក្រៀច [k'bac] = **ក្រៀច**。
ក្រៀត [k'bet] = **ក្រៀត**。
ក្រៀរ [k'bae] (名) ①(横に接しているもの)。
 ②そば (←横側の)。すぐそば/近く。
 ※**ក្រៀរ**・**ក្រៀន** 郊外。
 ※**ក្រៀរ**・**ដៃ** 手の近く。手元。 **ទុក** ~ **ក្រៀរ**・
ដៃ 手の近くに置いておく。手元におく。
 ※**ក្រៀរ**・**ទន្លេ** 川岸。
 ※**ក្រៀរ**・**ផ្លូវ** 道端。
 ※**ក្រៀរ**・**មាត់**・**ច្រាំង** 川岸。
ក្រៀល [k'bael] = **ក្រៀល**。
ក្រៀះ [k'boh] (形) 明瞭な。はっきりした。

※**ក្រៀះ**・**ក្រៀយ** ①はっきりした。詳しい。詳
 しくてよくわかる。明確に説明してある。②華
 麗な(文体。言辞)。華美な(言葉)。

ពន្យាយ・**ក្រៀះ**・**ក្រៀយ** 細かく分析して解
 説する。
ពន្យល់・**ក្រៀះ**・**ក្រៀយ** 詳しくきちんと明確
 に説明する。
ពិរោះ・**ក្រៀះ**・**ក្រៀយ** 音の美しい。耳に心
 地よい。
សំដី・**ក្រៀះ**・**ក្រៀយ** 雄弁な。正確に美しく
 言う。

※**ស**・**ក្រៀះ** 真っ白な。
ក្រៀ [k'bam] (形) ハスのつぼみ/実の形で美
 しい。ハスの実の形に丸く盛り上がった。
 ※**ដោះ**・**ក្រៀ** (腕を伏せたような/ハスの実の
 ような形の美しい乳房)。
 ※**ទំពាំង**・**ក្រៀ** 太い竹の子。
 ※**ស្មៅ**・**ក្រៀ** (牛などの2本のそれぞれが丸く
 ハスの形をした角)。

ក្រៀង [k'baŋ] (<**ពាំង**) (名) ①(遮蔽物)。
 覆い。ついたて。(刀の)つば。②冠。
 ※**ក្រៀង**・**ណា** 鉢巻き状王冠。王冠形髪飾り。
 ※**ក្រៀង**・**ទូ** (戸棚の前面の上の飾り)。
 ※**ក្រៀង**・**ភក់** 泥よけ (←自転車の車輪の)。
 ※**ក្រៀង**・**មុខ** 面。(古典舞踊の)頭飾り。(ム
 スリムの女性の)ベール。

ក្រៀង [k'ma:ŋ] (エ) → **ក្រៀង**・**ក្រៀង**。
ក្រៀ [k'mo:] (名) (コオロギ?)。
ក្រៀ [k'mu'oi] (名) (ok. kanmmoy,
 kanmvay, kanmvây)。 (一世代下の傍系親族)
 (=兄弟姉妹, いとこ, はとこなどの子)。

(連名)(甥, 姪位の年齢の人に)～さん。

(代)(2人称)(←甥姪位の年齢の人に)。

※ကယ·မိ·ညွန·မယ ခိုこの子。

※ကယ·မိ·ခန·မယ ဟိုこの子。

※ကယ·ပာမိန္တ ဟိ姪(=実の兄弟姉妹の子)。

※ကယ·ပြေ ①甥。②いとこ達の息子。

※ကယ·ပြေ ①姪。②いとこ達の娘。

※ကိန္ဒ·ကယ ①甥。姪。②子供や甥姪達。③

(書生のように屋敷内に住まわせて家事を手伝
わせつつ面倒を見てやっている若者たち)(←
原則として一族の子弟であるがそうでないこと
もある)。

ကိက္က [k'me:k] (ok, kamye) (形)義理の
(=配偶者の)(←父。母。伯叔父。伯叔母)。

※မာ·ကိက္က 義理の叔父(=配偶者の叔父)。

※မာယ·ကိက္က 義母(=配偶者の母)。

※ခုံ·တုက·ကိက္က 義父(=配偶者の父)。

※ခုံ·တုက·မာယ·ကိက္က 義父母(=配偶者の両
親)。

ကိန္ဒ် [k'me:ŋ] (ok, kanmiñ, kanmeñ,
kanmeñ, kanmyañ. また, meñも)(名)①
子供(←「大人」の反対)。幼児。②お手伝い
さん。女中。(形)①幼い。若い。②年下の。
ကိန္ဒ်·၅·ဝိန္ဒ်·ပုဒ်·ပြာ·ဒါကံ 子供たち4,
5人。 ကိန္ဒ်·တုပ·ကိန္ဒ် 子供をいじめる/虐
待する。 ကိန္ဒ်·ကိန္ဒ်·မာ·ကိန္ဒ် 若く見せる。
※ကိန္ဒ်·ကိန္ဒ် 腕白。野生児。
※ကိန္ဒ်·ကိန္ဒ် 孤児。
Δလောကိန္ဒ်·ကိန္ဒ်·ကိန္ဒ် 孤児年金。
※ကိန္ဒ်·ကိန္ဒ် 子供達(←「大人」の反対)。
※ကိန္ဒ်·ကိန္ဒ် 發育不良の子。

※ကိန္ဒ်·ခိလ ခိုらずっ子。腕白。

※ကိန္ဒ်·ခိလ 子供。幼児。

※ကိန္ဒ်·ခိလ·ဝိန္ဒ် 考えの未熟な子供。

※ကိန္ဒ်·မာ·ကိန္ဒ် 後輩。

※ကိန္ဒ်·ခိလ·ပြေ spoilされた/調子にのっ
た/つけあがった子供。

※ကိန္ဒ်·ပာပြေ ပေး。

※ကိန္ဒ်·ပံပာ·ပံပံ 捨て子。

※ကိန္ဒ်·ပြေ 少年。

※ကိန္ဒ်·ကိန္ဒ်·ကိန္ဒ်·ပာပြေ (侮辱語)まだ理
非の分からぬ子供。青二才。(←大人に対して
も使用)。

※ကိန္ဒ်·ကိလ ①幼児(←生後すぐから8才ま
で)。②不良少年。

※ကိန္ဒ်·ခိလ 野生児。腕白。

※ကိန္ဒ်·မိန္ဒ်·မိန္ဒ် まだ物事の理非がわからな
い子ども。

※ကိန္ဒ်·ယံ·ယံ 夜泣きをする子。

※ကိန္ဒ်·ခိလ·ခိလ ခိုらずっ子。

※ကိန္ဒ်·ခိလ よく泣く子。泣き虫。

※ကိန္ဒ်·လေ →ပြေမာ·ပြေမာ·ကိန္ဒ်·လေ
おもちゃ。

※ကိန္ဒ်·လော 若い男/女。

※ကိန္ဒ်·ပြေကံ·ပြေကံ 次の世代の人々。

※ကိန္ဒ်·ပြေ 少女。

※ကိန္ဒ်·ပု·တံပံ →မိန္ဒ်·တံ·ကိန္ဒ်·ပု·တံပံ·
မုက·မာ·ပု·မုက·ပြေ 老いも若きも金持ちも
貧乏人も全て。

※ကလ·ကိ·ကိ 幼い時。子供の頃。

※ကိန္ဒ်·ကိန္ဒ် 子どものおもちゃ。

※ကိန္ဒ်·ကိ ①幼い子。②子供(←「大人」の

反対)。幼児。児童。

※គំនិត·ក្មេង 幼稚な考え (=子供っぽい)。

※វែង·ក្មេង →ទុក·ដាក់~ឲ្យ·ឆ្ងាយ·ពី·វែង·ក្មេង ~を子供の手の届かない所におく。

※ទាំង·ក្មេង →ទាំង·ចាស់·ទាំង·ក្មេង 老いも若きも。

※នៅ·ក្មេង 未だ若い/幼い。

※បង្ខំ·ក្មេង (籠や箆など編んであるものを修繕するためにはめた別の竹ひご)。

※ពន្ធនាគារ·ក្មេង 少年院。

※ពី·ក្មេង →នឹក·ស្រណោះ·ត្រា·វែង·ល·នៅ·ពី·ក្មេង 子供の頃が懐かしい。

※មនុស្ស·ក្មេង ①幼い人。②若い人。若者。

※របៀប·ក្មេង 幼稚な(絵、行動)。

※វល្ល័យ·ក្មេង 児戯。

※វិល្ល័យ·ដូច·ក្មេង もうろくして子供のようになった。

※វ័យ·ក្មេង 幼年期。

※វិស័យ·ក្មេង →តាម·វិស័យ·ក្មេង 子供は子供なりに。子供のつねとして。

※ស្គាល់·ក្មេង →មិន·ស្គាល់·ចាស់·ស្គាល់·ក្មេង 老若をとわず。

ក្រ [kro:] (cf. t. ក្រខ : kro:) (形) ①貧しい。貧乏な。②欠乏している。③なかなか～しない。～するのが困難だ。(名) = ក្រាស。

(植)ニガキ科, Samandura harmandii (S)。

(エ)→អាសន្ន·អន្ទ·ក្រ. ក្រ·មក なかなか来ない。ក្រ·យើញ·មក なかなかやってくるのが見えない。

※ក្រ·កន្ទប 貧乏な。

※ក្រ·ក្រី = ក្រី·ក្រ. 大変貧しい。

※ក្រ·ខ្សឹត 貧窮している。

※ក្រ·ដុន·ជាប 貧窮している。

※ក្រ·គោក·យ៉ាក ととも困っている。せっせと働くが貧乏な。

※ក្រ·ទាល់ どうしようもない貧乏だ。

※ក្រ·បើ·គិត 難しい。

※ក្រ·ភ្ញាក់ →ដេក·ក្រ·ភ្ញាក់ 寝てなかなか起きない。

※ក្រ·យូរ →ចិត្ត·ល្អ·មិន·វែង·ល·ក្រ·យូរ 前のいい人が長い間貧乏であったためしはない。

※ក្រ·រក 探してもなかなか見つからない。

※ក្រ·រលាយ 消化しにくい。

※ក្រ·រហាម 極めて貧しい。赤貧の。

※ក្រ·រហាម·ដូច·អណ្តើក·ចូល·ក្រីង 極貧の。赤貧洗うが如き。

※ក្រ·រហាម ととも貧乏な。

※ក្រ·រហាម·រហាម 赤貧/極貧/どん底生活の(←ក្រ·រហាមより強い)。

※ក្រ·លំបាក ととも貧しい。貧乏で苦勞している。

※ក្រ·អី·(សព្វ·បើ)~ ①～などないことがあるうか/どこにでもある。②～するのは極めて容易だ。ការ·ប៉ុណ្ណឹង·ក្រ·អី! そんなこと朝飯前だ。

※ក្រី·ក្រ = ក្រ·ក្រី。

※ក្រី·ក្រ·លំបាក 極めて貧しい。

※ត្រា·ក្រ 貧しい時。貧しくて困っている時。

※ទាល់·ក្រ 貧乏で困っている。貧窮している。

※មហា·ក្រ 大変貧乏な。

※មាន·ប្ត·ក្រ 貧富を問わず。

※អា·ក្រ →កញ្ជាត·អា·ក្រ = កញ្ជាត·អា·

မှန်・ကြဲ. 貧乏人生れの奴。

※မှန်・ကြဲ 貧乏人。

ကြဲကြဲ [krò:ʔ] (動) (cf. t. ကြဲကြဲ : krò:k).

乾かして固くする。(音) (ကြဲကြဲの鳴き声)。

※ကြဲကြဲ (鳥) インドアカガシラサギ,

Ardeola grayii. カンムリサギ, Ardeola ralloides, မဂ္ဂယာဂကြဲကြဲ. (←ကြဲကြဲ. ဘと鳴く)。

※ကြဲကြဲ (完全に五体そろった異常に小さい死産児をミイラ状にしたもの) (←儀式を行い銀盆の上に保存しておくこと幸運をもたらすという)。

※မှောင်ကြဲ ကိုရီးယား.

※မှောင်ကြဲ = မှောင်ကြဲ = မြေစွယ် (王). (ピンロージのスライスを干したもの)。

ကြဲကြဲ [krò:kəi] (名) (植) (←岸边に生える)。

ကြဲကြဲ [krò:kəo] (名) (植) ショウガ科, Amomum villosum (H) (←下痢止めにする)。

ကြဲကြဲ : [krò:kəh] (名) (植) アカネ科タニワタリノキ属タニワタリノキ, Nauclea orientalis. 又は, Grandiera cochinchinensis (H)。

※မြဲကြဲကြဲ : (キノコ)。

ကြဲကြဲ [krò:k'op] (名) (木) イイギリ科ナンヨウサクラ属ナンヨウサクラ, Muntingia calabura, စာပေကြဲကြဲ. フウチョウソウ科フウチョウボク属, Capparis (S). クワ科イチジク属, Ficus politoria (H). (←実は食べら

れる)。

※ကြဲကြဲ : ကြဲကြဲ = ကြဲကြဲ. クスノキ科クスノキ属カシア, トンキンニッケイ (東京肉桂), Cinnamomum cassia? (S)。

※ကြဲကြဲ : ကြဲကြဲ イイギリ科ルカム属インドルカム, Flacourtia sepiaria (S)。

※ကြဲကြဲ : ကြဲကြဲ ホルトノキ科ナンヨウサクラ属ナンヨウサクラ, Muntingia calabura (S)。

※ကြဲကြဲ : ကြဲကြဲ イイギリ科ルカム属ルカムモモ, Flacourtia cataphracta. イイギリ科ルカム属イトゲナシルカム, Flacourtia intermis. イイギリ科ルカム属ルカムモモ, Flacourtia jangomas. など, စာပေကြဲကြဲ. イイギリ科ルカム属インドルカム, Flacourita indica (S)。

ကြဲကြဲ [krò:k'vo:] (エ) (ကြဲကြဲの俗). ①→ ကြဲကြဲ. ကြဲကြဲ. ②→ ကြဲကြဲ. ကြဲကြဲ. ကြဲကြဲ. ကြဲကြဲ [krò:k'vo' krò:k'vo'] = ကြဲကြဲ. ကြဲကြဲ.

ကြဲကြဲ. ကြဲကြဲ [krò:k'vo' krò:k'vo'] = ကြဲကြဲ. ကြဲကြဲ. (俗) = ကြဲကြဲ. ကြဲကြဲ.

ကြဲကြဲ [krò:kò:] (名) ① (ポーサット州の郡名). ② (植) マメ科, Sindora sumatrana (H)。

ကြဲကြဲ [krò:ŋ] (動) ① (cf. t. ကြဲကြဲ : krò:ŋ). (数珠玉のように) 糸や紐に通す. ② (髪/わらなどを) 編む. ③ (昔の州名) (←今はポーサット州ကြဲကြဲ郡の1部)。

※ကြဲကြဲ : ကြဲကြဲ 花を糸に通してレイを作る。

※ကြဲကြဲ : ကြဲကြဲ (わらを竹にかけて垂らし, 竹に接している部分を紐で編んで板状にする)。

※ကြဲကြဲ : ကြဲကြဲ ①編集する. ②物語をつくる. ③

文をつくる。

※ចង្រៃ·ក្រង·រក្ស 作曲する。

※ប្រមូល·ក្រង·គំនិត 考えを集めてまとめる。

※ផ្កា·ក្រង = ផ្កា·កម្រង = កម្រង·ផ្កា 花輪
(←花を糸に通したもの)。レイ。

※លាយ·ក្រង (魚とり籠)。

※សក់·ក្រង 編んだ髪。

ក្រង [kraŋ] ㊶(名) ①(粃をしまっておく倉庫)。粃倉。納屋。②(赤ん坊用の椅子)(←赤ん坊が倒れないように背や肘がある)。③(赤ん坊の歩行器)(←赤ん坊が押して行くのも、中に入るものも)。㊷(ok. karoŋ) (古) = ក្រង់。(名)籠。檻。(動)(逃げないように籠などを)上からかぶせる。(親鳥がヒナを保護するため)上から覆う。

※ក្រង់·រទេះ (牛車の上部構造)。(トラックなどの)荷台枠。

※ក្រង់·ស្រូវ 粃倉。

※រទេះ·ក្រង់ (大きな箱があって沢山物が積める車)。

ក្រង់ក់ [kraŋaʔ] (エ) ①→ក្រង់ក·ក្រង់ក់。②→ក្រង់ច·ក្រង់ក់(俗) = ក្រង់·ក្រង់ក់。③→ក្រង់ក·ក្រង់ក់。

ក្រង់ង់ [kraŋaŋ] (エ) → ក្រង់ង់·ក្រង់ង់(俗) = ក្រង់·ក្រង់ង់。

ក្រង់ាន [kraŋa:n] (ក្រានの俗)。

ក្រង់ក·ក្រង់ក់ [kraŋaʔ kraŋaʔ] (<ង៉ក·ង៉ក>
(形) ①左右に曲りくねった(枝)。②ぐずる(←あれがいると言ったり、これがいると言ったりして)。

ក្រង់ង់·ក្រង់ង់ [kraŋaŋ kraŋaŋ] (ក្រង់·ក្រង់
の俗)。

ក្រង់ច·ក្រង់ក់ [kraŋec kraŋaʔ] (ក្រង់·ក្រង់
の俗)。

ក្រង់រ [kraŋuə] (ក្ររの俗)。

ក្រង់ក·ក្រង់ក់ [kraŋeʔ kraŋaʔ] (-, <
ង៉ក>) (形) 湾曲した。ジグザグの。

ក្រង់ាក [kraŋaok] (រក្រាកの俗)。

ក្រចក [kraʔcaʔ] (名) (人/鳥/動物/楽器
を弾くための)爪。(牛/馬の)蹄。

※ក្រចក·កប់ (肉に食い込んだ爪)。

※ក្រចក·ខ្យប (先端が内側に曲がった爪)
(←魔女の爪のよう)。

※ក្រចក·ចាប → ស្រូវ·ក្រចក·ចាប (イネ)
(←小粒)。

※ក្រចក·វែនក 割れた蹄(←牛のように)。

※ក្រចក·ជើង 足指の爪。

※ក្រចក·ជើង·សេះ → វែនក·ក្រចក·ជើង·
សេះ = វែនក·ក្រចក·សេះ。(→ក្រចក·
សេះ)。

※ក្រចក·វែដ 手の指の爪。

※ក្រចក·លាស់ 爪がのびる。

※ក្រចក·សេះ 馬の蹄。

Δវែនក·ក្រចក·សេះ = វែនក·ក្រចក·ជើង·
សេះ。蹄鉄。

Δវាបា·ក្រចក·សេះ 馬に蹄鉄をつける。

※ក្រចក·អក → រមៀត·ក្រចក·អក (植)
(រមៀត)。

※ក្រចក·អណ្តើក (木)(←実は食べられ
る)。

Δវចក·នួន·ក្រចក·អណ្តើក (バナナ)

กล้วยเล็บนาง.

△^๕ตำบึง·^๕ក្រចក·អណ្តើក (出たばかりの竹の子).

※^๕កាត់·^๕ក្រចក 爪を切る.

※^๕ច្រៀវ·^๕ក្រចក 爪をきれいに切り揃える.

※^๕ដៃក·^๕ក្រចក ①蹄鉄. ②(大工の丸のみ?).

※^๕ជំពៅ·^๕ក្រចក (皮膚病)ひょうそ.

※^๕ថ្នាំ·^๕ក្រចក マニキュア液.

※^๕ដៃ·^๕ក្រចក 爪の手入れ/マニキュアをする.

※^๕បណាល·^๕ក្រចក 爪の半月.

※^๕បន្លំ·^๕ក្រចក (^๕ក្រពេនの葉をつきつぶしたものを爪に巻き付け濃赤色に染める)(←おしゃねのため).

※^๕ផ្កា·^๕ក្រចក 爪の星.

※^๕ពន្លាត·^๕ក្រចក 丸鑿.

※^๕រង្វង់·^๕ក្រចក 丸括弧(=「()」).

※^๕លាក់·^๕ក្រចក →^๕ផ្លា·^๕លាក់·^๕ក្រចក 内心を隠している人. うわべを飾っている人.

※^๕លាប·^๕ក្រចក マニキュアをする.

※^๕វង់·^๕ក្រចក ①丸括弧(=「()」). ②丸括弧でくくる.

※^๕ស៊ី·^๕ក្រចក 爪がひょうそ{癬疽}になる.

※^๕អញ្ចាញ·^๕ក្រចក 爪の甘皮.

※^๕អាចម៍·^๕ក្រចក 爪垢.

ក្រចាប់ [krə'cap] (<ចាប់) (名) ①(指輪の宝石をとめるための爪). ②拍車. ③(ok. kracap?) (cf. t. ក្រចាប់ : kracáp). (水草) ヒシ科ヒシ属トウビシ, *Trapa bicornis*. ヒシ科ヒシ属メビシ, *Trapa nactans*, ក្រចាប់. *Triceros cochinchinensis* (H).

※^๕ក្រចាប់·^๕ខ្សែ 電線のコネクター.

※^๕ក្រចាប់·^๕ចាក់·^๕សេះ 拍車.

※^๕ក្រចាប់·^๕ចិញ្ចឹម (指輪の宝石をつかむための爪).

※^๕ក្រចាប់·^๕សមុទ្រ ヒトデ.

※^๕ដៃក·^๕ក្រចាប់ かすがい.

ក្រចាល់ [krə'cal] (動) ふくれあがる(?).

ក្រចាស [krə'ca:h] (名) ①(籠)(←底が四角で上に朝顔形に広がって行く平たい籠. 腰にあてて持ち買物などに行く). ②(重量の単位?).

ក្រចាស់ [krə'cah] (象) 象の俗.

ក្រចើង·ក [krə'caŋ ko:] (ក្រចើង·កの俗).

ក្រចើល [krə'caəl] (形) 固い(?).

ក្រចេ [krə'ce:] (名) (古) 水牛.

ក្រចេះ [krə'ceh] (名) ①(州名) クラチエ. ②(cf. t. ក្រចេះ : kracè'). (植) オクナ科オクナ属, *Ochna integerrima*, ក្រចេះ.

※^๕ខេត្ត·^๕ក្រចេះ クラチエ州.

※^๕ម្សៅ·^๕ក្រចេះ (混合香料粉末)(←肌にぬったり顔につけたりする).

ក្រចៅ [krə'caw] (cf. t. ក្រចៅ : kracaw) (名) = ចៅ = ពាល·ថៃ. (植) シナノキ科ツナソ属ジュート, *Corchorus capsularis* (S), ២០ក្រចៅ. (動) 爪で引っ掻く. 爪をたてる. ក្រចៅ·១·ខ្សែ ひとかき引っ掻く.

ក្រណាយ [krə'ca:i] = គុណាយ.

ក្រណែ [krə'ca'e:] (名) (籠).

ក្រដើង [krə'ci:ŋ] (cf. t. ក្រដើង : krac'iaŋ) (名) = ថៃវ·ក្រដើង.

※^๕ថៃវ·^๕ក្រដើង ①= ក្រដើង. (舟を後退させる)

ための體)。②[ក្រដីង]を漕ぐ。

※ព្រាស・ក្រដីង 驚いてばつと/踵を返して/
逆方向に逃げる。

ក្រដីប [kroːcu:p] (<ដីប) (形) ひきつれた
(唇)。

※ក្រដីប・ក្រដួច 小さくでこぼこしている/ひ
きつれている。

ក្រដួច [kroːcuːoç] (エ) → ក្រដីប・ក្រដួច。

ក្រដាំ [kroːcəəm] (形) ①不愉快な/むっとし
た顔をしている。②(<ដាំ)。汚れた。汚い。
③役立たずの。脳みそのない。

※ក្រដាំ・ចំបើង 未熟な堆肥。敷きわら。
(?)。

※លិច・ក្រដាំ (会社が) 倒産する。(商売な
どが) 完全にだめになる。破産する。

ក្រញង់ [kroːŋaŋ] (形) 固くくっついて離れ
ない。

※ក្រញង់・ក្រញង់ 身体が自由に動かない(←
脳性麻痺などで)。

※ក្រៀម・ក្រញង់ 乾いて固く固まった。

※ម្រាម・ដៃ・ក្រញង់ くっついてしまった指
(←火傷やハンセン氏病などで)。

※រឹត・ក្រញង់ → ដៃ・រឿង・រឹត・ក្រញង់ 手
が凍える。

ក្រញម [kroːŋo:m] (កញមの俗)。

ក្រញរ [kroːŋo:] (名) ①固くくっついて離れ
ないもの。②(កញរ・ដៃでこつんと) ~回。

(形) 固くくっついて離れない。 ខោក・
មួយ・ក្រញរ = ខោយ・មួយ・ក្រញរ。1回
ខោកする。 ក្រញរ・ដៃで1回こつんと殴る。

※ក្រញរ・ដៃ ①(手の指を4本揃え, 第1関

節と第2関節のみを曲げたもの)(←これで頭
をこつんと殴る)。②固くくっついて離れない
指。

ក្រញាង [kroːŋa:ŋ] (<ញាង←សាង・ញាង)
(形) ①ぼうぼうの。ぼさぼさの。横にでっぱっ
ている。固くて癖がついている。(←髪)。②

ばらばらの。(副) ①ばつと(逃げる)。②ち
りぢりに(逃げる)。(エ) → ក្រញាង・
ក្រញាង。

※ម្រាម・ដៃ・ក្រញាង 広げた指(←驚いたり
して5本とも離れるように)。

※រត់・ក្រញាង ①びっくりしてばつと逃げる。
②ばらばらになって逃げる。

※វា・ក្រញាង (怖くて) 手をばたばた振って
後ずさりする。

ក្រញាញ [kroːŋa:ŋ] (エ) → ក្រញាញ・
ក្រញាញ。

ក្រញាញ់ [kroːŋa:ŋ] (形) 細かく縮れた。ウ
ェーブした。(←髪)。

※សក់・ក្រញាញ់ 縮れた髪。

※សាលាដ・ក្រញាញ់ (植) キクチシャ。

ក្រញាយ [kroːŋa:i] (副) 算を乱して。ばらば
らと(逃げる)。

ក្រញាស [kroːŋa:h] (形) ぼうぼうの(←髪。
不潔な感じ)。(ニワトリなど) 毛を逆立てた。

※មាន់・ក្រញាស (ニワトリ)。

※សក់・ក្រញាស 縮れ毛。

ក្រញឹក・ក្រញុក [kroːŋək kroːŋok] (<ខ្ញឹក・
ខ្ញុក) (形) ①くしゃくしゃに丸めた。皺のよっ
た。くしゃくしゃの。②錯綜した。複雑/乱雑
な。③ぎゅうぎゅう詰め込んだ。

ကြေ့ဏ်း [kroːneŋ] = ကြေ့ဏ်းဏ်း.

ကြေ့ဏ်း [kroːnoi] (<ကြေ့) (動) မိုမိုကျာ်း
 してしまふ。(ネコがネズミを噛んだり叩いた
 りして) くだくだにしてしまふ(←振り回す感
 じ)。

ကြေ့ဏ်း [kroːnəŋ] (<ခိဏ်း) (形) မိုမို/န
 ဟ်းဟ်းဟ်းဟ်း。(エ) → ကြေ့ဏ်းဏ်း·ကြေ့ဏ်းဏ်း.

※ကြေ့ဏ်းဏ်း·ကြေ့ဏ်း နဟ်းဟ်း/မိုမိုဟ်းဟ်းဟ်း.

※ခိဏ်း·ကြေ့ဏ်း ခိဏ်းဏ်းဟ်းဟ်းဟ်းဟ်းဟ်း
 として。黙って/一言も言わずに腹を立て
 ている。

※ခိဏ်း·ကြေ့ဏ်း → ခိဏ်းဏ်း·ခိဏ်းဏ်း·ခိဏ်းဏ်း (ခိဏ်း·
 ကြေ့ဏ်းဏ်း·ခိဏ်းဏ်း·ခိဏ်းဏ်း·ခိဏ်းဏ်း) 木を切る時に
 は長く切っておけば後で短く切ることはできる。
 初めから短く切ると長さが足りなくて困ること
 がある(=何かを行う前にはよく考えよ)。

ကြေ့ဏ်းဏ်း·ကြေ့ဏ်းဏ်း [kroːnəŋ kroːnəŋ] (形) 身
 体が自由に動かない(←脳性麻痺などで)。

※ခိဏ်း·ကြေ့ဏ်းဏ်း·ကြေ့ဏ်းဏ်း 身体が動かなくなるく
 らいにかんかんに怒る。

ကြေ့ဏ်းဏ်း [kroːnəp] (形) 小なくて可愛い。ほっ
 そりしている。(名) (植) (下の2つがあ
 る)。

※ကြေ့ဏ်းဏ်း·ခ (ခ = ကြေ့ဏ်းဏ်း) → ကြေ့ဏ်းဏ်းဏ်း·
 ခ တိုမိုကျာ်း/ခိဏ်းဏ်း.

※ကြေ့ဏ်းဏ်းဏ်း·ကြေ့ဏ်းဏ်း ခိဏ်းဏ်းဏ်းဏ်းဏ်းဏ်းဏ်း
 Lumnitzeria coccinea (S)。

※ကြေ့ဏ်းဏ်းဏ်းဏ်း ခိဏ်းဏ်းဏ်းဏ်းဏ်းဏ်းဏ်း
 ခိဏ်းဏ်းဏ်းဏ်းဏ်း Lumnitzeria racemosa (S)。

※ကြေ့ဏ်းဏ်းဏ်းဏ်း ခိဏ်းဏ်းဏ်းဏ်းဏ်းဏ်းဏ်း
 ခိဏ်းဏ်းဏ်းဏ်းဏ်းဏ်းဏ်း (←ခိဏ်းဏ်း
 ခိဏ်းဏ်းဏ်းဏ်းဏ်းဏ်း) ခိဏ်းဏ်းဏ်းဏ်းဏ်းဏ်းဏ်း.

ကြေ့ဏ်းဏ်း [kroːnəp] (形) 小なくて可愛い。愛
 くるしい。(←主として顔が)。

※ကြေ့ဏ်းဏ်းဏ်း·ခ (ခ = ကြေ့ဏ်းဏ်း) တိုမိုကျာ်း/ခိဏ်းဏ်း.

ကြေ့ဏ်းဏ်း [kroːnəp] (エ) → ကြေ့ဏ်းဏ်းဏ်း·ကြေ့ဏ်းဏ်းဏ်း.

ကြေ့ဏ်းဏ်းဏ်း [kroːnəp] (形) 太ってちびの。太く
 して短い。

※ခိဏ်း·ကြေ့ဏ်းဏ်းဏ်း ခိဏ်းဏ်းဏ်းဏ်းဏ်း.

ကြေ့ဏ်းဏ်းဏ်း [kroːnəp] (形) ちびで小さい。

ကြေ့ဏ်းဏ်းဏ်း [kroːnəp] (形) ちびで小さい。ちびで小さい。
 合った。ひどく皺になった。

※ခိဏ်း·ကြေ့ဏ်းဏ်းဏ်း ခိဏ်းဏ်းဏ်းဏ်းဏ်း.

ကြေ့ဏ်းဏ်း [kroːnəp] (形) = ကြေ့ဏ်းဏ်းဏ်း. (どうし
 ていいかわからなくて) 困り切って/当惑して
 いる。ခိဏ်းဏ်းဏ်းဏ်းဏ်းဏ်းဏ်းဏ်း. 当惑した顔。

ကြေ့ဏ်းဏ်းဏ်း [kroːnəp] (<ခိဏ်း) (形) 不機嫌な。
 しかめっ面の。むっつりした。無愛想な。取っ
 付きにくい。(←顔)。

※ကြေ့ဏ်းဏ်းဏ်းဏ်းဏ်းဏ်းဏ်း ခိဏ်းဏ်းဏ်းဏ်းဏ်းဏ်း.

※ကြေ့ဏ်းဏ်းဏ်းဏ်းဏ်းဏ်းဏ်း ခိဏ်းဏ်းဏ်းဏ်းဏ်းဏ်း.

※ကြေ့ဏ်းဏ်းဏ်းဏ်းဏ်းဏ်းဏ်း ခိဏ်းဏ်းဏ်းဏ်းဏ်းဏ်း.

※ခိဏ်းဏ်းဏ်းဏ်းဏ်းဏ်းဏ်း ခိဏ်းဏ်းဏ်းဏ်းဏ်းဏ်း.

ကြေ့ဏ်းဏ်းဏ်း [kroːnəp] = ကြေ့ဏ်းဏ်းဏ်း.

ကြေ့ဏ်းဏ်းဏ်းဏ်း [kroːnəp] (エ) ① → ခိဏ်းဏ်းဏ်းဏ်းဏ်းဏ်း.

② → ခိဏ်းဏ်းဏ်းဏ်းဏ်းဏ်းဏ်း.

ကြေ့ဏ်းဏ်းဏ်းဏ်းဏ်း [kroːnəp kroːnəp] (形)

① いらだつ。憤激する。(話をちょっと聞いた
 だけで) 一と怒る。怒って当たり散らす。

怒って迫る(←殴ろうと)。② (-) <ကြေ့ဏ်းဏ်း
 ခိဏ်းဏ်းဏ်းဏ်းဏ်းဏ်း). ခိဏ်းဏ်းဏ်းဏ်းဏ်းဏ်း.

(←髪).

ကြေ့ဏ္ဍ [kroːneɪ] = ကြေ့ဏ္ဍ (形) ①ち
ひで小さい。小人の。矮小な。②縮こまってい
る。(エ) ①→ကြေ့ဏ္ဍ·ကြေ့ဏ္ဍ。②→
ဏ္ဍ·ကြေ့ဏ္ဍ。

ကြေ့ဏ္ဍ·ကြေ့ဏ္ဍ [kroːneɪ kroːnaː] (動) ①八つ当たりする。②(ねほけて) 大騒
ぎする。(形) 短くて縮れたアフロスタイルの
ような(髪)。

ကြေ့ဏ္ဍ [kroːne:h] (形) ①臆病でびくびく
している(顔)。縮こまっている。②薄い(←
髪)。မု့·ကြေ့ဏ္ဍ 醜い/無様な顔。
*ကြေ့ဏ္ဍ·ကြေ့ဏ္ဍ いやな顔をしている。
*နက်·ကြေ့ဏ္ဍ (量の) 少ない髪。髪が薄
い。

ကြေ့ဏ္ဍ [kroːneh] (形) (髪はぼうぼう、鼻
水を垂れて目やにだらけの) 大変汚なくて醜い。
*ကြေ့ဏ္ဍ·၅ (၅ = ကြေ့ဏ္ဍ) (乞食のように)
大変汚い。

Δကြေ့ဏ္ဍ·မု့·ကြေ့ဏ္ဍ·၅ 見苦しい顔をしている。
*ကြေ့ဏ္ဍ·ကြေ့ဏ္ဍ ぞす黒く汚れている(←乞食
のように。そして醜い)。

ကြေ့ဏ္ဍ·ကြေ့ဏ္ဍ [kroːnae kroːnaw] (-, <
၅?) (形) 不機嫌な。ぶすっとして/すねて
いる。

ကြေ့ဏ္ဍ·၅ [kroːnaeŋ k'lu'on] (動) ①尻
込みする。ひるむ。②身震いする。

ကြေ့ဏ္ဍ [kroːnaon] (形) ①小さく縮こまっ
ている(←態度)。②言葉に詰まっている。
*ကြေ့ဏ္ဍ·၅ (၅ = ကြေ့ဏ္ဍ) 縮み/震
え上がる。

*နီယ·ကြေ့ဏ္ဍ ちょこんと可愛くらしく
縮こまって座る。

ကြေ့ဏ္ဍ [kroːnoh] (エ) → ကြေ့ဏ္ဍ·ကြေ့ဏ္ဍ。
ကြေ့ဏ္ဍ [kroːnaw] (動) 爪で引っ掻く。爪を
たてる。

*ကြေ့ဏ္ဍ·ကြေ့ဏ္ဍ 爪で引っ掻く。爪をたてる。
ကြေ့ဏ္ဍ [kroːnam] (<၅?) (名) ①(鳥/動
物の) 揃えた爪。②爪による引っ掻き傷。(動)
爪を立ててつかむ。

*ကြေ့ဏ္ဍ·ကြေ့ဏ္ဍ 爪で引っ掻く。爪をたてる。
*နီ·နီယ·ကြေ့ဏ္ဍ 突っ走る。さっ/ばら
ばらになって後ろも見ずに一目散に逃げる。

ကြေ့ဏ္ဍ [kroːnaŋ] (エ) → ကြေ့ဏ္ဍ·ကြေ့ဏ္ဍ·
ကြေ့ဏ္ဍ。

ကြေ့ဏ္ဍ [kroːda:h] (m. kertas < アラビア
語?) (cf. t. ကြေ့ဏ္ဍ : kradat) (名) ①
紙。②紙幣。၅·နီယ·ကြေ့ဏ္ဍ·ကြေ့ဏ္ဍ
風が紙を吹き飛ばす。နီယ·ကြေ့ဏ္ဍ 紙を
折る。ကြေ့ဏ္ဍ·၄၀၀ 5百リエル紙幣。

*ကြေ့ဏ္ဍ·နီယ ပေါ့နီယ ဝါယာနီယ

*ကြေ့ဏ္ဍ·နီယ ကာဏ္ဍ ကာဏ္ဍ

*ကြေ့ဏ္ဍ·နီယ ကြေ့ဏ္ဍ ကြေ့ဏ္ဍ

*ကြေ့ဏ္ဍ·နီယ ကြေ့ဏ္ဍ ကြေ့ဏ္ဍ

*ကြေ့ဏ္ဍ·နီယ ကြေ့ဏ္ဍ ကြေ့ဏ္ဍ

*ကြေ့ဏ္ဍ·နီယ ကြေ့ဏ္ဍ ကြေ့ဏ္ဍ

*ကြေ့ဏ္ဍ·နီယ ကြေ့ဏ္ဍ ကြေ့ဏ္ဍ

*ကြေ့ဏ္ဍ·နီယ ကြေ့ဏ္ဍ ကြေ့ဏ္ဍ

*ကြေ့ဏ္ဍ·နီယ ကြေ့ဏ္ဍ ကြေ့ဏ္ဍ

*ကြေ့ဏ္ဍ·နီယ ကြေ့ဏ္ဍ ကြေ့ဏ္ဍ

*ကြေ့ဏ္ဍ·နီယ ကြေ့ဏ္ဍ ကြေ့ဏ္ဍ

- ※*ក្រដាស·ដ័រធី* 濾紙。
- ※*ក្រដាស·តារាធី* 方眼紙。
- ※*ក្រដាស·ត្រចៀក* 鼓膜。
- ※*ក្រដាស·ថាប័* 写し絵(?)。
- ※*ក្រដាស·ទទ* 白紙。
- ※*ក្រដាស·ធុរធី* カーボン紙。
- ※*ក្រដាស·ចន្ទីន* トイレットペーパー。
- ※*ក្រដាស·ប៊ីប* (薄い印刷用紙)。インディアンペーパー。
- ※*ក្រដាស·ប៊ុយ* (もぐさのように毛ばだっている紙。濾紙のような紙)。
- ※*ក្រដាស·ប៊ុយ·សម្រាប់·ត្រឡី·ទឹក* 濾紙。
- ※*ក្រដាស·បំពេញ* (必要事項を書き込むようになっている用紙/書類)。
- ※*ក្រដាស·ប្រាក់* 紙幣。 *ក្រដាស·ប្រាក់·១០០·រៀល* 百リエル紙幣。
- ※*ក្រដាស·ផ្ចិត* 吸取紙。
- ※*ក្រដាស·ផ្ចិត·រូប·ថត* 印画紙。
- ※*ក្រដាស·ជាប់·ចម្លង* ①写し絵の紙。②トレーシングペーパー。
- ※*ក្រដាស·ពោះ* 腹膜(?)。
- ※*ក្រដាស·ភ្នែក* 目の結膜。
- ※*ក្រដាស·មាន·ជ័រ* 紙のガムテープ。
- ※*ក្រដាស·មាន* 金紙(←中国式の葬儀で死者に贈るために紙幣のかわりに燃やすのに使う)。
- ※*ក្រដាស·មួរ·បារី* タバコの巻紙。
- ※*ក្រដាស·រលោធី* アート紙。
- ※*ក្រដាស·រឺធី* ホール紙。
- ※*ក្រដាស·រឺរ* ミシン目が入っている紙。
- ※*ក្រដាស·រំហោក* マスク(=焼き付けの時に不必要な部分を覆うための不透明紙)。
- ※*ក្រដាស·លាត* 白紙(=罫のない紙)。
- ※*ក្រដាស·លុយ* 紙幣。
- ※*ក្រដាស·ស* 白紙(=何も書いてない紙/ページ)。
- ※*ក្រដាស·សម្រាប់·វិច្ឆ័យ* トイレットペーパー。
- ※*ក្រដាស·សរសេរ·សំបុត្រ* 便箋。
- ※*ក្រដាស·សំរាម* 紙屑。
- ※*ក្រដាស·ស្លឹក* 薄紙。
- ※*ក្រដាស·ស្នាម* 書類。
- ※*ក្រដាស·ស្អិត* ガム/粘着テープ。 *រថក·បន្ទះ·ក្រដាស·ស្អិត* 粘着テープがはがれる。
- ※*កប៉ាល់·ហោះ·ក្រដាស* 紙飛行機。
- ※*កាត់·ក្រដាស* → *កាំបិត·កាត់·ក្រដាស* ペーパーナイフ。
- ※*ខោ·ក្រដាស* 使い捨てのパンツ。
- ※*តាម·ក្រដាស* 紙提灯。
- ※*ឆ្មុល·ក្រដាស* 紙を丸める。
- ※*ជ្រូង·ក្រដាស* 紙の角。
- ※*ដំប្រៀត·ក្រដាស* 紙を挟むクリップ。
- ※*ថត·ក្រដាស* コピーする。
- ※*ប្ល·ក្រដាស* 紙テープ。
- ※*ប្រៀ·ក្រដាស* トラップ(←西洋式も中国式も可)。
- ※*ប្រាក់·ក្រដាស* ①紙幣。②おもちゃの紙幣。
- ※*ផ្កា·ក្រដាស* ①(植) プーゲンベリヤ。②紙吹雪。
- ※*ផ្កាធី·ក្រដាស* 紙。
- ※*មាន·ក្រដាស* 金箔。
- ※*រឺរ·ក្រដាស* 紙にミシン目を入れる。

※**ກາລ໌ຮ໌**·**ໂຕໂກ**·**ໂກຊາສ** 製紙工場。

※**ສຸນຶກ**·**ໂກຊາສ** 1枚の紙。

※**ສຸນຶກ**·**ໂກຊາສ**·**ກາຍ** ルーズリーフ。

※**ສົດ**·**ໂກຊາສ** 紙をすいてごみをとる。

※**ໂສຽງ**·**ໂກຊາສ** ①人工皮革。②羊皮紙。

※**ອຸດາດ**·**ໂກຊາສ** 足(=地図などを貼るためページにはさみ込む細長い紙)。

※**ອາງ**·**ໂກຊາສ** 紙製の衣服(←中国人が死者に贈るために燃やす)。

ໂກຊາສ [kroːdah] (ຄຸນນາມ) (俗)。

ໂກຊາດ [kroːnat] (<ຄາດ) (名) 布。

※**ໂກຊາດ**·**ອາດ** 編んだレースの布。

※**ໂກຊາດ**·**ຜາ** レース。レースの布。

※**ໂກຊາດ**·**ໂຈາຍ** →**ຣາດ**·**ບຸດາດ**·**ຍາດ**·**ຕີ**·**ໂກຊາດ**·**ໂຈາຍ** 床擦れ。

※**ໂກຊາດ**·**ເຊງ**·**ເນີ**·**ຊຸບ** ダブル幅の布。

※**ໂກຊາດ**·**ໂສຽງ** ガーゼ。

※**ໂກຊາດ**·**ອາຍ** =**ຄຊຸບ**·**ອາຍ**。おむつ。

※**ສາຍ**·**ໂກຊາດ** 生地。布質。

ໂກຊານ [kroːnan] (<ຄານ) (形) じっくり
いつまでも恨んでいる。

ໂກຊານ·**ໂກຊານ** [kroːnəp kroːhə:m] (名)
=**ສາຍ**。(植)(S)。

ໂກຊ [kroːt] (音) (竹などのこすれる音。ガ
マガエルの鳴く声)。

※**ໂກຊ**·**ໂກຊ** ມ-ມ-。は-は-。き-き-。

ໂກຊຍ [kroːtə:m] (エ) →**ສິ**·**ໂກຊຍ**。

ໂກຊິນ [kroːtaen] (エ) ㊤ →**ໂກຊິນ**。

ໂກຊິນ ㊦ サンボットの裾?。① →**ຄາດ**。

ໂກຊິນ ② →**ຄາດ**·**ໂກຊິນ**。

ໂກຊຍ [kroːtə:m] (エ) →**ໂກຊິດ**·**ໂກຊຍ**。

ໂກຊາ [kroːtiə] (<ຊາ) (形) ①低くて横に大
きい。②とても背が低くちょこちょことアヒル
のように歩く。(エ) →**ໂກຊິ**·**ໂກຊາ**。

ໂກຊິ·**ໂກຊາ** [kroːti: kroːtiə] (形) ①ほーっ
としている。②(驚いて。怒って)何が何だか
わからない様子をしている。③(-, <ຊາ)。
ちょこちょことアヒルのように歩く。 **ສຸນຶກ**
ເຊງ·**ໂກຊິ**·**ໂກຊາ** 荒々しくぱっと立ち上がる。

ໂກຊິດ [kroːtu:t] (形) すっかり上まで裾まくり
した。 **ຄາດ**·**ໂກຊິດ** スポンをすっ
かり上まで裾まくりする。

※**ໂກຊິດ**·**ໂກຊິ** 勇ましい。勇敢な。

ໂກຊິ [kroːtè:] (形) 勇ましい。勇敢な。

※**ໂກຊິດ**·**ໂກຊິ** 勇ましい。勇敢な。

ໂກຊາມີ [kroːtəŋ] (副) 非常に(乾いた。水
気のない。粘り気のある)。

※**ໂກຊິຍ**·**ໂກຊາມີ** からからに乾いた。全く乾
き切った。

※**ໂກຊາມີ**·**ໂກຊາມີ** からからに乾いた。全く水気
/水のない。

※**ສົດ**·**ໂກຊາມີ** 極めて粘り気のある。

ໂກຊຸບ [kroːnuːoc] (<ໂກຊຸບ) (名) 竹ひご(←
草ぶきの屋根などをとめるのに使う)。(動)
串にさして焼く。

ໂກຊິງ [kroːniːəw] (<ໂກຊິງ) (動) (糸を)
繕る。繕り合わせる。(名) (布)。(エ) →
ໂກຊິງ·**ໂກຊິງ**。

※**ສຸນຶກ**·**ໂກຊິງ** 繕り生糸。

ໂກຊິງ·**ໂກຊິງ** [kroːniːəw kaew] (t。

ຂ້າວເຫີຍວແກ້ວ : k'ā:w nīaw kē:w (名)

(菓子) (←もち米にココナツクリームや砂糖を入れて粥状に煮詰めたもの)。

ကြိပ် [krò:p] (cf. t. ကြိပ် : krò:p) (名) ① (本の) 表紙, ② (戸/窓の) 枠, 額縁, 写真立て。

※ကြိပ်·ကင်္ကန် 鏡の枠。

※ကြိပ်·ခွေ = ကြိပ်·ခွေ။

※ကြိပ်·ခွေ = ကြိပ်·ခွေ။ ① 範囲, 分野。

② (公務員の等級)。(初, 中, 上) 級職 (公務員)。

③ 正規の社員としての身分。
△ကြိပ်·ကြိပ်·ခွေ 正式に任官していない (公務員) (←2, 3年契約で, 期限が切れると再契約しなければならない)。

△ထူး·ကြိပ်·ခွေ 正式公務員になる (←定年まで身分が保証される)。

△ပုဂ္ဂလိက·ကြိပ်·ခွေ 正社員。

△မိသားစု·ကြိပ်·ခွေ 正規の (社員)。

ပုဂ္ဂလိက·မိသားစု·ကြိပ်·ခွေ 正社員, ၉၂·

မိသားစု·ကြိပ်·ခွေ (臨時雇いでなく) 正規に任官させる。

※ကြိပ်·ခွေ·ဆင်း·ကလေး 中級職 (公務員)。

※ကြိပ်·ခွေ·ဆင်း·စွယ် 上級職 (公務員)。

မှူး·ကလေး·ကလေး·ကြိပ်·ခွေ·ဆင်း·စွယ် 上級職の官吏。

※ကြိပ်·ခွေ·ဆင်း·ငယ် 初級職 (公務員)。

※ကြိပ်·ခွေ·ပုဂ္ဂလိက 次位の職。

※ကြိပ်·ခွေ·ပုဂ္ဂလိက 補佐の職。

※ကြိပ်·မိုး まくさ (=玄関の上の横木)。

※ကြိပ်·ပုံ·ပုံ 写真立て。

※ကြိပ်·နာပြု (貝葉に書いた経の一番上の

木製の表紙)。

※ကြိပ်·နာပြု ① 本の表紙, ② ブックカバー。

※ကြိပ်·နာပြု → ကြိပ်·နာပြု·ကြိပ်·နာပြု ပဲ-
バーバックの本。

※ဆင်း·ကြိပ် (写真や絵を) 額縁/枠に入れる。
枠を取付ける。

ကြိပ်·ပုဂ္ဂလိက [krò:bat cru:k] (名) (植) ア
オイ科ボンテンカ属ボンテンカ, Urena
lobata (S)。

ကြိပ် [krò:ba:h] (ok. krapās < s.
karpāsa) = ကြိပ်။

ကြိပ် [krò:bat] (ကြိပ်の俗)。

ကြိပ် [krò:bai] (名) ① (ok. krapī, krapī)。
= ကြိပ် (古), 水牛, ② (ps. kapi) サル。

※ကြိပ်·ခွေ 黒水牛。

※ကြိပ်·ခွေ 白水牛 (=水牛の白子)。

※ကြိပ်·ခွေ = ကြိပ်·နာပြု?

※ကြိပ်·ခွေ ① 野生の水牛, ② (魚)。

※ကြိပ်·ခွေ အဗာသိ(?)。

※ကြိပ်·နာပြု = ကြိပ်·ခွေ, 青春期に入りは
じめた水牛。

※ကြိပ်·ခွေ·ခွေ → မြေ·ခွေ·ခွေ

မြေ·ခွေ·ခွေ·ကြိပ်·ခွေ·ခွေ ယခုにらみの
人と角の曲がった水牛 (←性質が悪いとされて
いる)。

※ကြိပ်·ခွေ·ခွေ 角が外側に曲がった水牛。

※ကြိပ်·ခွေ·ခွေ 雄水牛が身体を少し斜めに
傾けて走る (=雌水牛に求愛する)。

※ကြိပ်·ခွေ 言うことをきかない/あばれ水
牛。

※*កូនក្របីវែង* 小さい水牛の子。
 ※*ក្បាលក្របី* → *ស្វាយក្បាលក្របី* (木)
 (マンゴー)。
 ※*ខ្នាចក្របី* (水牛が寝転がってできた水溜り)。
 ※*លើងក្របី* (ヒル) (←大きい)。
 ※*រដោះក្របី* ① → *ជ្រៃរដោះក្របី* (植) クワ科イチジク属, *Ficus* (S). ② → *ទ្រៀលរដោះក្របី* (ツタ) パンレイシ科, *Anomianthus heterocarpus* (S). ③ → *ព្រីងរដោះក្របី* = *ព្រីងធំ*. (植) フトモモ科フトモモ属 ムラサキフトモモ, *Eugenia jambolana* (S).
 ※*ត្រង់ក្របី* (水牛が遊ぶ小さな水たまり)。
 ※*រន្ធក្របី* (模様)。
 ※*បរិបលក្របី* (魚) (エイ) (←口が長い)。
 ※*ពស់វែកក្របី* (コブラ) メガネヘビ(?)。
 ※*ពោះក្របី* ① → *គោកៗសឹកវែកមាត់* *ត្រដាក់វែកធំឯពោះក្របី* わあわあお喋りしたために利益を他人に取られる。② → *ពោះគោពោះក្របី* 食いしん坊。③ → *សារាយពោះក្របី* (海草)。
 ※*រទេះក្របី* 水牛がひく車。
 ※*រទាស់ក្របី* (水牛に引かせる大きい *រទាស់*)。
 ※*រពឹងក្របី* (クモ)。
 ※*សារិកា(វែកវ)* *ក្របី* (鳥) ムクドリ科。
 ※*វែងក្របី* ① → *លំវែងវែងក្របី* (水牛の角の形をした矛)。② → *សន្ទឹង*。

វែងក្របី (角で突かれるのを防ぐために水牛の角の先端にかぶせる覆い)。
 ※*វែងក្របី* → *ការវែងក្របី* 膠。
 ※*ស្មាក្របី* = *ជ្រុយភ្នំ*. (植) パンレイシ科, *Milium velutira*. ニクズク科, *Knema corticosa* (S).
 ※*អាក្របី!* この愚か者! / 馬鹿!
 ※*អាចម៍ក្របី* → *ម៍សាកអាចម៍ក្របី* (木) (チーク)。
ក្របី [krə'bo:] (cf. t. ក្របី៦ : krabu:) (名) (古) = *ក្របី*. 水牛。
ក្របូប [krə'bo:p] = *កាបូប*。
ក្របូវ [krə'pəw] (工) → *វិទ្យុមុខក្របូវ*。
ក្របួច [krə'buɔc] (<ក្រួច) = *ក្រួច* (古)。(動) ① わしづかみにする。② ぎゅっとまとめて持つ (←ばらばらのものを)。③ (袋の口を) ぎゅっとしぼる。(名) 束。 *ក្របួចមាត់ការងារ* ការងារの口を寄せてしぼる。
 ※*ក្របួចក* 襟をわしづかみにする。襟首をつかむ。
ក្រប្រៀត [krə'biət] (cf. t. ក្រប្រៀត : krabiət) (名) (古) (長さの単位) (←指幅の4分の1。米粒12個分の長さ)。
ក្រប៉ះ [krə'pəh] (*ក្រប៉ះ* の俗)。
ក្របែល [krə'bael] (動) = *វែក្បាល*。① 切り倒す / 殺す / 落とす (cf. *កាប់* と同じだが少々乱暴語)。② (俗) 殺す。③ (俗) 追っ払う。
ក្របៅ [krə'baw] (cf. t. ក្របៅ : krabaw) (名) ① (植) イイギリ科ダイフウシノキ属, *Hydnocarpus* sp. (H) (←実は食べられる。この木の実を食べた *ព្រលឹង* 魚は有毒とされて

いる)。②(蟲・虫)を作るためにこねた粉)。

※*ကြာတု·ြိဗ္ဗ·ရူဇ* = *ကြာတု·ရွာတု*。イイギリ科ダイフウシノキ属, *Hydnocarpus saigonensis* (S)。

※*ကြာတု·ြိဗ္ဗ·မိ* イイギリ科ダイフウシノキ属ダイフウシノキ, *Hydnocarpus anthelminthica* (S)。

※*ကြာတု·ရွာတု* = *ကြာတု·ြိဗ္ဗ·ရူဇ* (S)。

※*ကြာတု·ရွာ* イイギリ科, *Taraktogenos microcarpa* (S)。

ကြာတု [*krə'pə:k*] (動) 鳴く(←カラスが)。

ကြာတု [*krə'pə:ŋ*] (名) (菓子) (←もち米の糰子)を砂糖水でこねて丸く固めたもの)。

ကြာတု [*krə'pə:t*] = *ကံတု* (俗)。(名) (魚) フグ, *Xenopterus naritus* (H)。

ကြာတု [*krə'pə:ə*] (名) (ワニ) ワニ科シャムガンジスワニ, *Tomistoma schlegelii*, တဲးၤစၢ (←*ကြာတု*より小型)。

ကြာတု [*krə'pə:t*] (<*ကတု*) (名) ①= *ြိဗ္ဗ·ကြာတု*。②(魚) ナマズ科, *Wallagonia attu*, ပါလာကံာ် (←口が大きい)。(動) (手を)腰の後ろで組む。

※*ကြာတု·ဗၢ်* あご紐(←帽子の)。

※*ကြာတု·ြိဗ္ဗ* ①(ツタ) (←皮をロープにする)。(動) ②(水草) (←食べられる)。

※*ကြာတု·ြိဗ္ဗ* 手を腰の後ろで組む。လှာ·*ကြာတု·ြိဗ္ဗ* 後ろで手を組んで立つ。

※*ြိဗ္ဗ·ကြာတု* = *ကတု·ကြာတု* = *ကြာတု*。しりがい(←鞍を固定させる紐)。

※*ကတု·ကြာတု* = *ြိဗ္ဗ·ကြာတု*。

ကြာတု [*krə'pə:t*] (<*ကတု*)。= *ကံတု*。(動)

ぎゅっと締め付ける。(形) ①(女性が腰を細くみせようと)きつく締めすぎて格好が悪い。

②凹んだ。③ひきつれた(←怪我の跡など)。

(名) (木) マメ科, *Parkia*。または, マメ科アカシア属, *Acacia* (S)。

※*ြိဗ္ဗ·ကြာတု* ベちゃんこの鼻。

※*မာတု·ကြာတု* ゆがんで端のほう凹んだ口。

※*ရွာတု·ကြာတု* 凹んだあと。

ကြာတု [*krə'pə:l*] (<*ကတု*?) (形) 嫌な吐き気を催すようなにおいのある。 *ကြာတု·ကြာတု* 吐き気を催すようなにおい。

※*ကြာတု·တု* (魚)。

※*ကြာတု·မာတု* 嫌な事ばかり続いて起って頭がごちゃごちゃしてやりきれない気持になる/どうにもたまらない気持になり, 我慢できなくなつて~してしまう。

ကြာတု [*krə'pə:l*] (名) ①(ok. *krave*)。ワニ, *Crocodylus porosus* (H)。②= *ကတု* = *ကတု*。(琴のような弦楽器)。

※*ကြာတု·ကြာတု* (ワニ)。

※*ကြာတု·ဗၢ်* (ワニ)。

※*ကတု·ကြာတု* (植) ユリ科ユリアロエ属アロエ, *Aloe indica*。ユリ科ユリアロエ属トウロカイ, *Aloe vera* = *Aloe chinensis*, *ဘၢ်ကတု*。

※*ကတု·ကြာတု* ①(牛車のくびきをつける部分)。(動) ②(舟のへさきの飾りの柱)。

※*ဗၢ်·ကြာတု·ကြာတု·ြိဗ္ဗ* 板挟みになる。両方から攻められる。

※*ြိဗ္ဗ·ကြာတု* (虫) (←ワニの寄生虫)。

※*បូស*·*ក្រពើ* (腫れ物) (←大きい).
※*ប្រទាល*·*ក្រពើ* (植) (*ប្រទាល*).
※*ផ្កាយ*·*ក្រពើ* (星座) (←大熊座+小熊座に相当. 身体が大熊座で尾が小熊座).

※*ពង*·*ក្រពើ* ①ワニの卵. ②楕円形. 長円形.
※*រមួល*·*ក្រពើ* ①こむらがえりがおこる. ②一生懸命知恵/言葉をひねりだそうとする.

※*អា*·*ក្រពើ* 恩知らず.
※*អាចម៍*·*ក្រពើ* 乾いて固くなった(土. セメント).

※*អាវ*·*ក្រពើ* (植) フウチョウソウ科, *Stixis harmondiana* (S).

ក្រពៀត [kra:pjət] (名) 水枕.
※*ក្រពៀត*·*ទឹក*·*ក្បៅ* 湯を入れる水枕(←腹を温めたりするのに使用).

ក្រពេញ [kra:pɛŋ] (名) ①(水中の魚などの出す泡). ②(医学)(甲状. 分泌)線.

ក្រពេន [kra:pɛ:n] (名) ①(植) マメ科ヘグノキ, *Acacia catechu*, *តឺតឺមក*. ミソハギ科シコウカ, *Lawsonia spinosa inermis* (H). ヘンナ(?). (←花は芳香があり, 葉は爪や象牙の色付けに使用). ②(中国から渡来の野菜).

ក្រពេល [kra:pɛ:l] (cf. *ពេល*). = *ពេល*.

ក្រវ៉ែត [kra:pɛ:ŋ] (名) (*លំវ៉ែត*の俗). 脾臓.

ក្រពុំ [kra:pòm] (cf. t. *ក្រវ៉ែត*: krap'um) (名) ①つぼみ. ②(つぼみ形のもの). (形) ①つぼみの. ②つぼみ形の.

※*ក្រពុំ*·(*ម្រាម*)·*វិជ* 合掌した手.

※*រដា*·*ក្រពុំ* (椀形の美しい乳房).
※*ផ្កា*·*ក្រពុំ* 花のつぼみ. 今にも咲きそうな花.
※*ហត្ថ*·*ក្រពុំ* = *គក់*. (長さの単位) (←肘から握りこぶしの先まで. 約40cmに相当).

ក្រពះ [kra:pɛəh] (名) 胃. *ក្រពះ*·*ពិបាក*·*កិន* 胃の消化が悪い. *ក្រពះ*·*មិន*·*ស្រួល* 胃の調子が悪い.

※*ក្រពះ*·*កន្លែង* (牛の第4胃).
※*ក្រពះ*·*កិន*·*មិន*·*ស្រួល* 消化不良をおこす.
※*ក្រពះ*·*តាប* → *មនុស្ស*·*ក្រពះ*·*តាប* = *មនុស្ស*·*ក្រពះ*·*ទក់*.

※*ក្រពះ*·*តូច* 十二指腸.
※*ក្រពះ*·*ទក់* → *មនុស្ស*·*ក្រពះ*·*ទក់* = *មនុស្ស*·*ក្រពះ*·*តាប*. 大食いで大酒飲みの人.

※*ក្រពះ*·*ធំ* ①胃. ②(牛の第1胃).
※*ក្រពះ*·*និង*·*ពោះ*·*រឿន* → *វិជ្ជា*·*ពេទ្យ*·*ខាង*·*ក្រពះ*·*និង*·*ពោះ*·*រឿន* 胃腸科学.

※*ក្រពះ*·*នោម* 膀胱.
※*ក្រពះ*·*បាយ* 胃.
※*ក្រពះ*·*ស្រទាប់* (牛の第3胃).

※*ក្រពះ*·*បូស្សី* がかし(案山子)(?).
※*កូទ*·*ក្រពះ* 胃底.
※*គ្រន្ទី*·*ក្រពះ* 胃液分泌線.

※*ដំពៅ*·*ក្រពះ* = *រោគ*·*ដំពៅ*·*ក្រពះ*. 胃潰瘍.
※*ធ្មន់*·*ក្រពះ* 胃にもたれる.
※*ព្យួរ*·*ក្រពះ* 胃下垂.

※*មាត់*·*ក្រពះ* 噴門(←胃の).
※*រលាក*·*ក្រពះ* = *ជំងឺ*/ *រោគ*·*រលាក*·*ក្រពះ*. 胃炎.

※*រស*·*ក្រពះ* 胃液.

ក្រម [krəm] (s. *krama*) (名) ①集成. ~集.

②法律。法令。③編(←ជំពូក「章」の上)。

④=ក្រមការ。ប្រមូលជា·ក្រម 法典として編さんする。

※ក្រម·ក្រឡា 法廷(←昔の)。

※ក្រម·គយ 税関法。

※ក្រម·ផ្លូវ 道路交通法。

※ក្រម·ពាណិជ្ជកម្ម 商法。

※ក្រម·ពិភាក្សា·ព្រហ្មទណ្ឌ 刑事訴訟法。

※ក្រម·ពិភាក្សា·រដ្ឋប្បវេណី 民事訴訟法。

※ក្រម·ព្រហ្មទណ្ឌ = ច្បាប់·ព្រហ្មទណ្ឌ 刑法。

※ក្រម·រដ្ឋប្បវេណី 民法。

※ក្រម·អយ្យការ = (ច្បាប់)·អយ្យការ。

(王が一般国民を裁く時の法律)。王による法律。

※ក្រឡា·ក្រម ①法廷。②裁判官の席。

※ចៅ·ក្រម ①裁判官。判事。②裁判長。

※ច្បាប់·ក្រម → ច្បាប់ក្រម。

ក្រមការ [krəmməə'ka:] (s. karma+kāra)

(名) = ក្រម。①(往時の)村役場の官吏。

②(往時の)村役場。

※ព្រះ·ក្រមការ (王の側室に対する称号)

(←上から4番目。→ចៅ·ថម)。

※ស្នំ·ក្រមការ = ស្រី·ស្នំ·ក្រមការ。王家に仕える侍女。

ក្រមដីកា [krəmməə'dəika:] (s. krama+ṭika)

(名) 判決。

ក្រមប់ [krə'məp] (形) 丸々と太った/腫れた

/むくんだ。

※ក្រមប់·ៗ (ៗ = មប់) とてもក្រមប់。

ក្រមម [krə'mə:m] (名) ①(魚)コイ科,

Puntius orphoides, แก้มขาว (←口が大きい。

蛇毒を奪い合って負け、畏にかかって怒っているから、という伝説がある)。②(ツタ)。

ក្រមរ [krə'mə:] (名) ①(樹皮の最も外側の

ぼろぼろの部分)。

②かさぶた。③役立たずの駄目な人。④(植)ホルトノキ科ホルトノキ属,

Elaeocarpus (S)。របក·ក្រមរ かさぶたがとれる。

※ក្រមរ·ក្រិន かさぶた。

※ក្រមរ·ជើង·ធ្មេញ 歯石。

※ធ្មេញ·ក្រមរ かさぶたになる。

ក្រមា [krə'ma:] (名) (たいてい格子縞の布で

浴用又は頭に巻いて日除けに使ったりする)。

※ក្រមា·បង់·ក សカーフ。

ក្រមាថ [krə'ma:c] (形) 偏平な。大きくて平

たい。មុខ·ក្រមាថ 太った顔。大きく広い顔。

※ក្រមាថ·ៗ (ៗ = មាថ) 非常にក្រមាថ。

ក្រមាថ [krə'mac] (形) (他人を笑わせる)。

おどけた。コミカル/滑稽な。ふざける。いたずらな(サル)。滑稽な顔/態度をする。(エ)

→ក្រមុំ·ក្រមាថ。

※ក្រមាថ·ក្រមើម = ក្រម៉ិច·ក្រមើម。とてもក្រមាថ。

△ធ្មេញ·មុខ·ក្រមាថ·ក្រមើម おどけた顔をする。

※ច្រំ·វែងល·ក្រមាថ → សំដី·ច្រំ·វែងល·

ក្រមាថ くどくどしい話。長談義。

※ពាក្យ·ក្រមាថ 警句。機知。

※មនុស្ស·ក្រមាថ 道化者。

ក្រមាញ [krə'ma:n] = ក្រមាញ。

ក្រមាប់ [krə'map] (形) ものすごく太った。

ฉาด. ក្រមាប 物すごく太った (←感じが悪い. しかし^ス程ではない).

ក្រមាម [kroːma:m] (エ) → ក្រា. ក្រមាម.

ក្រមាល់ [kroːmal] (形) とても大きい. 分厚い (札束. 財布). 太って強健な. (名) ① (竹, 魚, 果物等を30まとめたものひとつ).

② 束. ③ = គល់. រវីង. (魚) Catlacarpio siamensis (H). ឫស្សី. មួយ. ក្រមាល់ (竹30本の束).

※ ฉาด. ក្រមាល់ 小さくてとても太っている (←丸い感じ).

※ លោត. ក្រមាល់ → លោត. រត្នា. លោត. ក្រមាល់ めちゃくちゃに飛び上がる/回る.

ក្រមីច. ក្រមីម [kroːmac kroːmaəm] = ក្រមាច. ក្រមីម.

ក្រមី [kroːmai] (名) ばい菌.

※ កូ. ក្រមី ばい菌.

※ រ. ក្រមី ① ばい菌. ② 病気のもと (←これをとればなおる). ③ 悪い奴. ④ 悪名. 悪評.

ក្រមីម [kroːməm] (形) ① ほんの少しだけのぞいて見える. ② 素直そうな (顔).

※ ក្រមីម. ១ (១ = មីម) とても ក្រមីម.

ក្រមីល [kroːməl] (動) 塩を振りかける (?).

ក្រមីម [kroːmə:m] = ក្រឡីម.

ក្រមុទ [kroːmot] (ក្រមុទの俗).

ក្រមុល [kroːmol] (名) (植) ミカン科オオバゲツケイ属オオバゲツケイ, Acronychia laurifolia (S).

ក្រមួន [kroːmuːon] (ok. kalmon, kalmvan, kalmvān) (名) ① ろう. ② (貝の黄色い身). ③ = ពាយ. ដំណើប = សាយិត. (木) アカテ

ツ科, Donella roxburghii (S). រំលាយ.

ក្រមួន ろうを溶かす.

※ ក្រមួន. យំ. 蜜ろう.

※ ក្រមួន. (បបួរ). មាត់ = ក្រមួន. លាប. (បបួរ). មាត់. (唇につける芳香のある油).

※ ក្រមួន. រំដួល (រំដួលの香りをつけた口紅).

※ ក្រមួន. លាប. (បបួរ). មាត់ = ក្រមួន. (បបួរ). មាត់.

※ ក្រមួន. លាប. សក់ 整髪料. ポマード.

※ ក្រមួន. ស្នេហា 惚れ薬. 媚薬.

※ ក្រមួន. ក្រមួន (糸などを) ろうでこすってろうを塗る.

※ ត្រាវ. ក្រមួន (サトイモ).

※ ថ្នាំ. ក្រមួន 油薬. 塗り薬.

※ រូប. ក្រមួន ろう人形. ろう細工品.

※ ទឹកស្រ. ក្រមួន 軟膏.

ក្រមីម [kroːmaəm] (エ) ① → ក្រមាច. ក្រមីម. ② → ក្រមីច. ក្រមីម = ក្រមាច. ក្រមីម.

ក្រមីល [kroːmael] (形) すり切れた/減った (?).

※ ក្រមីល. រំលាយ ស្រី すり切れた/減った (?).

ក្រមាវ [kroːmaw] (< ខ្មៅ) (形) ① 暗~色の. ② (特に) 暗赤色の. ពណ៌. ក្រមាវ 暗い色.

※ ក្រហម. ក្រមាវ 暗赤色の. 濃い赤の.

※ រំល. គង. ក្រមាវ 暗緑色.

※ ប្រផេះ. ក្រមាវ 灰褐色の.

ក្រម៉ុម [kroːmom] (ok. klamum?) (名) = ម៉ុម. ① 娘 (← 結婚適齢期の未婚女性. 15, 6才位から上). ② クイーン (← トラップの).